

វិស័យកសិកម្ម

ប្រជាជន

THE PRACHEACHUN MAGAZINE





ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤.....

៥



សម្តេចហង់ ជួន សែន ៖ ភេរវជនទោះនៅទីណាក៏អាចសហការចាប់ខ្លួនបានដែរ.....

- * មិនខុសទេ ដែលកម្ពុជាចាប់ផ្តើមជាមួយ.....
- * អាជ្ញាធរទាំងអស់ត្រូវអនុវត្តច្បាប់ មិន.....

៦



សម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៥ បានពិភាក្សា និងអនុម័ត.....

១០



សម្តេចក្រុងហុក ស ខេង ៖ មន្ត្រីអនុវត្តច្បាប់ មិនត្រូវធ្វើខ្លួនបង្កឲ្យក្រុម.....

១១



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីមិទ្ធិញ្ញ បិទវគ្គយុទ្ធនាការយោធនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា.....

១២

ទិព្វនាយក :

លោក តាក ស៊ុនអ៊ុំ

គណៈកម្មការទិព្វ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារ៉ុន
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខាទិព្វ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ក

អ្នកបកប្រែ

១. លោក សុផាត វីរៈមុនី

វិចិត្រករ

១. លោក ធា សារ៉ុន

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របបង្គោល

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីមិទ្ធិញ្ញ បិទវគ្គយុទ្ធនាការយោធនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅរាជធានីភ្នំពេញ

(ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨)

**មាតិកា
Contents**

វិចារណកថា : ពង្រីកអត្ថន័យនៃជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា.....	១
Editorial : Widen Significance of the Fourth-Term Senate Elections Victory.....	៣
អត្ថបទនយោបាយ : ការធ្វើវិសោធនកម្មច្បាប់ ដើម្បីការពារដាច់ខាតឯករាជ្យ អធិបតេយ្យ.....	៣

⇒ លទ្ធផលបណ្តោះអាសន្ននៃចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា	០៤
⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៣
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៦
⇒ សមិទ្ធផលសំខាន់ៗមួយចំនួននៃវិស័យសេដ្ឋកិច្ច.....	១៨
⇒ សន្ទុះរីកចម្រើននៃវិស័យអាកាសចរស៊ីវិល ក្នុងគោលនយោបាយបើក.....	១៩
⇒ សមិទ្ធផល ៥ឆ្នាំ នៅក្នុងវិស័យឧស្សាហកម្មកម្ពុជា.....	២០
⇒ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺជាមូលដ្ឋានគ្រឹះ សម្រាប់.....	២២
⇒ ចំណេះដឹងទូទៅ : បដិវត្តន៍ឧស្សាហកម្មទី៤ បញ្ហាប្រឈម និងកាលានុវត្តភាព.....	២៤
⇒ វប្បធម៌ ល្ខោន យីកេ.....	២៥
⇒ ទឹកដីមាតុភូមិ : ស្រុកសង្គមថ្មី នាពេលបច្ចុប្បន្ន.....	២៧
⇒ សុខភាព : ចង់ឲ្យបេះដូងកូនក្នុងផ្ទៃមានសុខភាពល្អ ម្តាយគួរតែមាន.....	៣០
⇒ កំណាព្យ : រដូវចម្រុក.....សំណើច.....	៣១



ពង្រីកអត្ថន័យនៃជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងកាលទី៤ ឆ្នោះទៅជណ្តើរដោយជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងកាលទី៦

Widen Significance of the Fourth-Term Senate Elections Victory to Secure Victory in the 6th Legislative Term National Assembly Elections

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រព្រឹត្តិទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌នៅក្នុងបរិយាកាសនយោបាយដ៏ល្អប្រសើរ ស្ងប់ស្ងាត់ ។ នេះគឺជា ព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពស្មោះត្រង់ និងការគាំទ្រពីពលរដ្ឋនៃមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតគាំទ្រគណបក្សរបស់ខ្លួនប្រកបដោយវិចារណញ្ញាណ និងការទទួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានេះ ដំណើរការនៃការប្រព្រឹត្តិទៅសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ នេះ បានឆ្លងកាត់ដំណាក់កាលសំខាន់ៗគឺ ការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហើយដែលគ្រប់ដំណាក់កាលទាំងនេះបានធ្វើឡើងស្របតាមនីតិវិធី មានភាពរលូន ទទួលបានជោគជ័យ និងមានការវាយតម្លៃខ្ពស់ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ។

ការបោះឆ្នោតព្រឹទ្ធសភាអនុវត្តតាមប្រព័ន្ធសមាមាត្រ និងជាការបោះឆ្នោតអសកល ដែលមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ (ទាំងអស់មាន៨ភូមិភាគ) ។ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៤ នេះ អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតមានចំនួនសរុប ១១.៦៩៥នាក់ ក្នុងនោះអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៣នាក់ និងអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងចំនួន ១១.៥៧២នាក់និងមានការិយាល័យបោះឆ្នោតសរុបចំនួន៣៣៣ការិយាល័យ ។ មានគណបក្ស ៤ឈរឈ្មោះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វិនស៊ិនប៉ិច ។ យោងតាមសេចក្តីប្រកាសរបស់គ.ជ.ប ស្តីពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤បានឲ្យដឹងថាអ្នកទៅបោះឆ្នោតមានចំនួនសរុប ១១.៦៧០ ត្រូវជា ៩៩.៧៩% នៃចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន ១១.២០២ សំឡេង ។ តាមគួរលេខនេះ បើគិតជាចំនួនអាសនៈគណបក្សប្រជាជនកម្ពុជានឹងត្រូវទទួលបាន៥៨អាសនៈ កើនលើសពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដែលមាន ៤៦អាសនៈ ។

ចំពោះគណបក្សប្រជាជនកម្ពុជា លទ្ធផលនៃការបោះឆ្នោតនេះគឺជាជ័យជម្នះដ៏ត្រចះត្រចង់បំផុត ដោយបានឆ្លុះបញ្ចាំងពីការសម្រេចចិត្តដ៏ត្រឹមត្រូវប្រកបដោយវិចារណញ្ញាណរបស់អ្នកតំណាងរាស្ត្រ និងសមាជិកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងច្រើនលើសលុបនៅទូទាំងប្រទេសដែលបានឃើញច្បាស់នូវសច្ចធម៌ និងស្មារតីដ៏ជឿជាក់របស់គណបក្សប្រជា-

The fourth term Senate elections successfully held on 25 February 2018 in a free, fair, and just manner, and in a good and calm political atmosphere. This was a new political event of the Kingdom of Cambodia in process of implementing democracy, liberal pluralism, and clearly illustrates faithfulness and steadfast support of local officials who have voted to support their Party in conscience and high responsibility. Along with this, electoral process for the elections of the fourth-term Senate went through stages of voters' registration, political parties' registration, elections, and ballots counting, which, at every stage, are in accordance with procedure, smooth, successful, and highly evaluated by national and international observers.

The Senate elections held using a proportionate and non-universal system in which voters and electorates are incumbent members of the National Assembly, and members of the Communal/Sangkat Councils in each region (there are eight regions). In the fourth Senate elections, there are 11,695 registered voters, in which, 123 of them are incumbent members of the National Assembly, and 11,572 voters are members of the Communal/Sangkat Councils. There are 33 voting stations. Four political parties ran their candidacies – the Cambodian People's Party, the Cambodian Youth Party, the Khmer United Party, and Funcinpec. According to the results announced by the National Elections Committee, the total number of voters was 11,670 or 99,79% of the number of registered voters, and the Cambodian People's Party received 11,202 votes. The figure allows CPP to occupy 58 seats, which is more than the 46 seats occupied in the third-term Senate.

For the Cambodian People's Party, the elections results have been a brilliant success reflecting a correct and conscientious decisions made by the overwhelming majority members of the National Assembly, and the Communal/Sangkat Councils in the whole country. They have seen clearly the truth and great achievements scored by the Cambodian People's Party in serving our nation and people. Though it was a non-universal election, it has reflected directly wills of the people .

The victory has basically encouraged efforts of working groups of the party at all sectors and levels, as well as of officials and members of the Cambodian People's Party, and people in the whole country to realize further successes in the forthcoming sixth legislative term of the National Assembly elections on 29 July 2018.

It should be reminded that the Senate's establishment was based on a joint declaration on principles of cooperation achieved between the senior leaders of the Cambodian People's Party and Funcinpec, under the royal presidency of HM the heroic King Father on 12 and 13 November 1998. The first-term Senate

ជនកម្ពុជាក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ។ ថ្វីត្បិតនេះជាការបោះឆ្នោតអសកល ប៉ុន្តែបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ព្រោះអ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សា ឃុំសង្កាត់ គឺជាអ្នកតំណាងពិតប្រាកដរបស់ប្រជាជន ប្រសូតចេញពីឆន្ទៈផ្ទាល់របស់ប្រជាជន។ ជ័យជម្នះនេះក៏ជាមូលដ្ឋានលើកទឹកចិត្តបន្ថែមទៀតដល់ការប្រឹងប្រែងរបស់ក្រុមការងារគណបក្ស គ្រប់ថ្នាក់គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីឈានទៅសម្រេចឲ្យបានជ័យជម្នះកាន់តែធំធេងថែមទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។

គួររំលឹកថា ស្ថាប័នព្រឹទ្ធសភាបានបដិសន្ធិឡើងជាដំបូងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមអំពីគោលការណ៍នៃសហប្រតិបត្តិការ ដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូល រវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វិនស៊ិនប៉ិច ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រ កាលពីថ្ងៃទី១២-១៣ វិច្ឆិកា ឆ្នាំ១៩៩៨ ។ ព្រឹទ្ធសភានីតិកាលទី១ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ១៩៩៩ ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ ធ្វើនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៦, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ ធ្វើឡើងនៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១២ ។ ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរដ្ឋាភិបាល និងពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួច ហើយព្រមទាំងលើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់ឲ្យពិនិត្យ ។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលបានដឹកនាំប្រទេសឆ្លងកាត់នូវឧបសគ្គរាជរដ្ឋាភិបាល និងការលំបាកធំៗយ៉ាងច្រើនតាំងពីក្រោយថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតមកដល់បច្ចុប្បន្ន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ ធ្វើឲ្យជីវភាពសង្គមទាំងមូលមានការប្រែប្រួលផ្លាស់ប្តូរយ៉ាងធំធេង ។ សភាពរាណសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ បន្ទាប់ពីយើងបានធ្វើឲ្យរាជ្យនយោបាយក្របខ័ណ្ឌរបស់គណបក្សប្រជាជនដែលជ្រោមជ្រែងពីមជ្ឈដ្ឋាន អតីតខាងក្រៅ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ ពីគោលការណ៍ប្រជាធិបតេយ្យនិងនីតិវិធី ។ សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភានេះ គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ជាចម្បងគឺការពាររាជរដ្ឋាភិបាលរួមជាមួយបុរាណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម ការបង្រួបបង្រួមជាតិ សាមគ្គីភាពរវាងប្រជាជន និងការពាររាល់សិទ្ធិផលដ៏ថ្លៃថ្លាសង្គម ជាតិឲ្យស្ថិតស្ថេរគង់វង្ស ដើម្បីលើកកម្ពស់កិត្តិយសនិងកិត្យានុភាពជាតិ ។ ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិវិធីឲ្យចាក់គ្រឹះកាន់តែជ្រៅនិងរឹងមាំចាប់ពីមូលដ្ឋានលើកកម្ពស់ការគោរពច្បាប់ និងយុត្តិធម៌សង្គម ដើម្បីធានានូវសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សសម្រាប់ប្រជាជនគ្រប់ៗគ្នា ។ ខិតខំអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង រស់នៅប្រកបដោយសុភមង្គល សុខដុមរមនា ទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងក្នុងសង្គមជាតិទាំងមូល ។

ក្នុងនីតិកាលទី១ ទី២ និងទី៣ កន្លងមក ព្រឹទ្ធសភានៃព្រះរាជាណាចក្រ

កម្ពុជាបានអនុវត្តដោយជោគជ័យ នូវតួនាទីជាស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋរួមវិភាគទានយ៉ាងសកម្ម ដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិវិធីនៅកម្ពុជា និងបានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការកែទម្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ។ នៅបណ្តាឆ្នាំខាងមុខ ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងលឿនព្រមជាមួយនឹងភាពអនុគ្រោះជាច្រើនគួបផ្សំជាមួយនឹងបទពិសោធន៍ ដែលទទួលបានក្នុងរយៈពេល៣អាណត្តិកន្លងមក ស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាពិតជាជានឹងសម្រេចបានជោគជ័យធំៗថែមទៀតនៅក្នុងអាណត្តិទី៤របស់ខ្លួន ។

និស្សនាវន្តីប្រជាជន

firstly established on 25 March 1999. The second-term Senate was on 22 January 20016, and the third-term Senate was on 25 January 2012. The Senate's tasks were to coordinate between the National Assembly and the Royal Government, and to provide consultation on draft laws adopted by the National Assembly, and those issues requested for inspection by the National Assembly.

The Cambodian People's Party has been the only party that leads the country out of uncountable obstacles and hardships since the day that the Cambodian people overthrew the regime of genocide, and through to the present that peace and development have been secured for a great transformation of whole social life. Security, social order and security improve after we have failed the opposition's attempt to launch color revolution with supports rendered from ill-willed circles abroad, in contrary to the Constitution, principles of democracy, and rule of law, to downfall the legitimate Royal Government. For the fourth term of the Senate, the Cambodian People's Party strictly adheres to its prime principles of defending independence, sovereignty, territorial integrity, peace, political stability, the Constitution, the monarchy, national reconciliation, firm solidarity, long-lasting social achievements to uplift national honor and prestige. Strengthens and widens democracy, liberal pluralism, and rule of law ensuring that they deeply and firmly root from the local level up; raises law abiding and human dignity for every people. Makes further effort to realize national development in every field – national and sub-national, to ensure better life of our people, who will be living in happiness and harmony in family, community, and whole nation.

In its first, second, and third terms, the Senate of the Kingdom of Cambodia successfully implemented the role of a state legislative body contributing actively for strengthening democracy and rule of law in Cambodia. It also contributes to strengthening peace, stability, reform, socio-economic development, and poverty alleviation, while furthering cooperation and integration with international community – regionally and in the world. In years to come, while Cambodia is making rapid development, together with favorable conditions and experiences scored in the last three terms, the Senate of the Kingdom of Cambodia will surely realize further major successes in its fourth term./.

ការធ្វើវិសោធនកម្មច្បាប់ ដើម្បីការពារដាច់ខាតឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីដែលជាដួងព្រលឹងរបស់ជាតិយើង

បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្ថិតក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឆ្លាស់វៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី និងក្រោមម្លប់ដ៏ត្រជាក់នៃ **អង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី** ទីសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិកម្ពុជា ។ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិវិធី ការគោរពសិទ្ធិមនុស្ស កំពុងតែមានជំហានរីកលូតលាស់ និងកាន់តែចាក់ឫសជ្រៅទៅក្នុងសង្គមជាតិ។ ប៉ុន្តែព្រមទាំងនឹងការរីកចម្រើននេះ ដំណើរវិវត្តន៍នៃសង្គមជាតិរបស់យើងក៏បានប្រឈមជាមួយនឹងឧបាយកលដ៏គ្រោះថ្នាក់របស់អ្នកនយោបាយនៃអតីតគណបក្សប្រឆាំង ដែលប្រថុយប្រថានឱនក្បាលបម្រើឲ្យបរទេសជាន់ល្បឹងកករាជ្យ អធិបតេយ្យជាតិ ហ៊ានយកផលប្រយោជន៍ជាតិ និងអាយុជីវិតប្រជាជនទៅប្តូរជាមួយនឹងសេចក្តីស្លាប់ និងភាពវិនាសហិនហោចម្តងទៀត ដើម្បីតែមហិច្ឆតារបស់ខ្លួន។ ប៉ុន្តែជាមហាភ័ព្វសំណាងដ៏ធំធេងណាស់របស់ប្រជាជាតិយើង ដែលកលឧបាយដ៏ចោកទាបនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុចចោល ទាន់ពេលវេលា ហើយបានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតែបន្តសកម្ម ភាពរស់រវើក ឯករាជ្យជាតិ អធិបតេយ្យជាតិក៏ត្រូវបានការពារយ៉ាងរឹងមាំនៅលើមាតុភូមិកម្ពុជាដែលគ្របដណ្តប់ដោយសុខសន្តិភាពយ៉ាងពេញបរិបូរណ៍ ។

ដោយធ្លាប់បានឆ្លងកាត់នូវអតីតកាលដ៏ខ្មៅងងឹតនៃសង្គ្រាមដ៏មហាវិនាសអំពើប្រល័យពូជសាសន៍ដ៏សែនឃោរឃៅ ការបែកបាក់ជាតិដ៏ខ្លោចផ្សារ និងជាប្រជាជាតិមួយដែលធ្លាប់រងគ្រោះអាម៉ាស់បំផុតចំពោះមុខបណ្តាប្រជាជាតិលើពិភពលោក រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ប្រជាជន និងប្រទេសជាតិទោះជាបង់ក្នុងតម្លៃណាក៏ដោយគឺមិនអនុញ្ញាតឲ្យមាតុភូមិដ៏កំសត់នេះ ធ្លាក់ទៅក្នុងកលយុគម្តងទៀតឡើយ។ ក្នុងស្មារតីការពារលើកស្ទួយតម្លៃជាតិខ្មែរ ក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងឯកភាពជាតិ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ ព្រមទាំងដើម្បីការពារអង្គព្រះមហាក្សត្រជាទីសក្តារៈ លើកស្ទួយតម្លៃផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការងាររបស់អង្គនីតិប្រតិបត្តិនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អង្គប្រជុំគណៈរដ្ឋមន្ត្រីបាន ធ្វើការពិភាក្សាយ៉ាងម៉ត់ចត់និងអនុម័តលើសេចក្តីព្រាងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ការធ្វើវិសោធនកម្មច្បាប់ក្រមព្រហ្មទណ្ឌកម្ពុជាច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ នៅថ្ងៃទី១៤ ខែកុម្ភៈ រដ្ឋសភាបានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥ ដោយបានពិភាក្សា និងអនុម័តទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់

ទាំងនេះ។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រជុំពិភាក្សាពិនិត្យ និងឲ្យយោបល់និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងទៅតាមខ្លឹមសារនៃវិសោធនកម្មច្បាប់ទាំងនោះ មានចំណុចសំខាន់ៗមួយចំនួន ដែលធានាការពារឲ្យបានដាច់ខាតនូវផលប្រយោជន៍ជាអាយុជីវិតរបស់ប្រជាជនយើង គឺទី១- ព្រះរាជាណាចក្រកម្ពុជាគឺជាដ្ឋដែលមានឯករាជ្យនិងអធិបតេយ្យពេញបរិបូរណ៍ ជាដ្ឋស្មើភាព និងស្មើសិទ្ធិជាមួយនឹងរដ្ឋដទៃទៀតនៅក្នុងសកលលោក ហើយឯករាជ្យជាតិ និងអធិបតេយ្យជាតិដែលជាដួងព្រលឹងរបស់ជាតិត្រូវតែទទួលបានការគោរពដ៏ពេញលេញនិងមិនអនុញ្ញាតឲ្យមានការរំលោភបំពាន និងមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។ ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសដទៃ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធីគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ប៉ុន្តែកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ។ ទី២- គណបក្សនយោបាយ នានាក៏ដូចជាប្រជាជនកម្ពុជាត្រូវតែគោរពគោលការណ៍អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។ ការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងការតម្កល់ផលប្រយោជន៍ជាតិជាធំគឺជាកាតព្វកិច្ចរបស់គ្រប់គណបក្សនយោបាយនិងអ្នកនយោបាយខ្មែរគ្រប់និន្នាការ និងជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយមិនអនុញ្ញាតជាដាច់ខាតឲ្យបម្រើផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចផលប្រយោជន៍របស់ប្រជាជាតិ និងមាតុភូមិកម្ពុជា។ រាល់ការយុបយិតជាមួយជនបរទេស បើកដៃឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ឬមកបង្គាប់បញ្ជាគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា ក៏ដូចជាការធ្វើសកម្មភាពបញ្ចុះបញ្ចូលបរទេសឲ្យកាត់ជំនួយ ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ឬព្យួរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិជាដើម សុទ្ធសឹងជាសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនកម្ពុជាទាំងមូល។ ទី៣-ការដកចេញវិញនូវដំណែងរដ្ឋលេខាធិការពីសមាសភាពរាជរដ្ឋាភិបាល មិនត្រឹមតែអាចបន្ថយចំនួននៃសមាសភាពរាជរដ្ឋាភិបាល ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយដល់ការពង្រឹងការទទួលខុសត្រូវខ្ពស់របស់សមាជិករាជរដ្ឋាភិបាលចំពោះនាយករដ្ឋមន្ត្រី ចំពោះរដ្ឋសភានិងការបង្កើនប្រសិទ្ធភាពនៃការងាររបស់អង្គនីតិប្រតិបត្តិ តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចនៃអង្គនីតិប្រតិបត្តិ និងអង្គមុខងារសាធារណៈផងដែរ។ សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែង ប្រទេសកម្ពុជានិងបំពេញ

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងកាលទី៤ ឆ្នាំ២០១៨

មណ្ឌល	រាជធានី/ខេត្ត	ចំនួនឃុំ សង្កាត់	ចំនួន អាសនៈ	សរុបចំនួនអ្នកបោះឆ្នោតតាមគណបក្ស						សំឡេងគាំទ្រគណបក្សនយោបាយ					មិនបាន ការ	មិនបាន ទៅបោះ	អាសនៈ
				CPP	CYP	FCP	KNU	Other	+	CPP	CYP	KNU	FCP	+			ទទួលបាន CPP
ភូមិភាគទី១	ភ្នំពេញ	105	6	886	0	20	5	0	911	897	0	2	11	910		1	6
ភូមិភាគទី២	កំពង់ចាម ត្បូងឃ្មុំ	109		780	0	35	17	3	835	786	0	13	34	833	1	1	
		64		516	3	11	6	0	536	519	3	3	11	536			
សរុបភូមិភាគទី ២		173	8	1,296	3	46	23	3	1,371	1,305	3	16	45	1,369	1	1	8
ភូមិភាគទី៣	កណ្តាល	127	5	865	0	46	11	4	926	871	0	8	44	923	1	2	5
ភូមិភាគទី៤	បាត់ដំបង	102		767	0	45	9	1	822	768		8	41	817		5	
	បន្ទាយមានជ័យ	65		477	0	14	30	0	521	478		29	14	521			
	សៀមរាប	100		615	0	27	30	2	674	617		30	24	671	1	2	
	ឧត្តរមានជ័យ	24		139	0	2	11	1	153	140		10	2	152	1		
	ប៉ៃលិន	8		51	0	0	2	0	53	51		2	0	53			
សរុបភូមិភាគទី ៤		299	10	2049	0	88	82	4	2,223	2054	0	79	81	2,214	2	7	10
ភូមិភាគទី៥	តាកែវ	100		735	0	9	0	0	744	733			9	742		2	
	កំពត	93		559	0	7	0	1	567	559			5	564	1	2	
	កែប	5		32	0	0	0	0	32	32			0	32			
សរុបភូមិភាគទី ៥		198	7	1326	0	16	0	1	1,343	1324	0	0	14	1,338	1	4	7
ភូមិភាគទី៦	ព្រៃវែង	116		864	0	17	15	7	903	874		13	16	903			
	ស្វាយរៀង	80		521	0	2	0	0	523	521		0	2	523			
សរុបភូមិភាគទី ៦		196	7	1385	0	19	15	7	1,426	1395	0	13	18	1,426	0	0	7
ភូមិភាគទី៧	កំពង់ស្ពឺ	87		567	0	11	37	0	615	579		23	10	612		3	
	កំពង់ឆ្នាំង	70		415	0	2	9	0	426	416		7	2	425	1		
	ពោធិ៍សាត់	49		346	0	1	0	0	347	346		0	1	347			
	កោះកុង	29		168	0	0	0	0	168	168		0	0	168			
	ព្រះសីហនុ	29		172	0	4	2	0	178	173		2	3	178			
សរុបភូមិភាគទី ៧		264	9	1668	0	18	48	0	1,734	1682	0	32	16	1,730	1	3	9
ភូមិភាគទី៨	កំពង់ធំ	81		541	0	36	4	2	583	541		4	36	581		2	
	ព្រះវិហារ	51		321	0	4	9	0	334	324		7	3	334			
	ក្រចេះ	47		272	0	10	16	0	298	286		10	2	298			
	ស្ទឹងត្រែង	34		171	0	6	0	0	177	171		0	6	177			
	រតនគិរី	50		245	0	0	14	2	261	248		11	0	259		2	
	មណ្ឌលគិរី	21		105	0	0	0	3	108	104		0	0	104	1	3	
សរុបភូមិភាគទី ៨		284	6	1655	0	56	43	7	1,761	1674	0	32	47	1,753	1	7	6
សរុបរួម		1646	58	11130	3	309	227	26	11,695	11202	3	182	276	11,663	7	25	58

CPP ប្រជាជនកម្ពុជា

CYP យូរជនកម្ពុជា

KNU ខ្មែររួបរួមជាតិ

FCP ហ៊ុនស៊ីនប៉ូច

Other សរុបប្រាំមួយគណបក្ស ៖ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, សំបុកឃុំសង្គមប្រជាធិបតេយ្យ, សញ្ជាតិកម្ពុជា, ប្រជាធិបតេយ្យមូលដ្ឋាន, ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបង្កើន (២៥.០២.២០១៨)



សម្តេចតេជោ ហ៊ុន សែន ៖ តេជោនោះនៅទីណាគឺអាច សហការជាមួយបានដែរ!

- * មិនខុសទេ ដែលកម្ពុជាចាប់ផ្តើមជាមួយសាធារណរដ្ឋប្រជាមានិតចិន
- * អាជ្ញាធរទាំងអស់ត្រូវអនុវត្តន៍ច្បាប់ មិនត្រឹមធ្វើតែតាមបទបញ្ជានោះទេ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចដាក់ឲ្យដំណើរការរោងចក្រផលិត ស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភីអសិន(CMIC)



សម្តេចតេជោ ហ៊ុន សែន ចុះជួបជាមួយកម្មករ កម្មការិនី នៅតំបន់ទំនប់កប់ស្រូវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

នាខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ បានអញ្ជើញចូលរួមសម្តែងសមិទ្ធផលនិងប្រារព្ធពិធីបើកការដ្ឋាន ដែលមានតម្លៃជាប្រវត្តិសាស្ត្រមួយចំនួន។ សម្តេចតេជោក៏បាន ផ្តល់អនុសាសន៍ និងដាក់ចេញនូវបទបញ្ជាដូចជាសារនយោបាយ មួយចំនួនផងដែរ ។

* ព្រឹកថ្ងៃទី១ ខែកុម្ភៈ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង ពិធីចែកសញ្ញាបត្រដល់ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសម្តែងដាក់ឲ្យប្រើប្រាស់ អគារទេព្យកោសល្យវិស្វកម្ម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ក្នុងឱកាសនោះ សម្តេចតេជោបានលើកឡើងពាក់ព័ន្ធជាមួយ ការបង្កើតចលនាសង្គ្រោះជាតិរបស់សមរង្ស៊ី។ សម្តេចតេជោថ្លែងថា "ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងកុំបង្ខំឲ្យគេវាយដៃគោលទៅលើក្តារ មឈូសរបស់អ្នកឯងបន្តទៀត។ កុំសង្ឃឹមឲ្យសោះ ។ បើនៅក្នុងដៃ តុលាការវាជារឿងមួយ ប៉ុន្តែបើចូលក្នុងកម្រិតអប្បធម៌ហើយ សូម្បីតែBM២១ ក៏គេហ៊ានវាយចូលទៅកន្លែងហ្នឹងដែរ ។ គេមិន អាចឲ្យប្រទេសនេះមានអប្បធម៌សារជាថ្មីទេ។ សម្តេចតេជោបាន បន្តថា ៖ " ហ៊ុន សែន បើទោះបីមិនកាន់ទ័ពផ្ទាល់ក៏ដោយ ក៏ប៉ុន្តែ ហ៊ុន សែន បញ្ជាក់ឯកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងក្របខណ្ឌជា អនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ ។ ដូច្នេះអ្នកគួរយល់ថា មេទ័ពមួយនេះមិនមែនជាមេទ័ពទន់ប្រាយទេ ។ ខ្ញុំគ្រាន់តែចង់ បញ្ជាក់ជូនអ្នកថាអ្នកមិនគួរយកដៃគោលទៅវាយលើក្តារមឈូស

ដែលវាងាប់ទៅហើយនោះទេ។ គេយកវាទៅកប់បាត់ហើយ ប៉ុន្តែ អ្នកបានធ្វើឲ្យអ្នកសែងក្តារមឈូសនោះវាងាប់បន្តទៀតដោយសារ តែអ្នកឯង។ សម្តេចតេជោក៏បានព្រមានទៅ មេអប្បធម៌ផងដែរថា សុំកុំមកប្រទេសក្នុងតំបន់អាស៊ីឲ្យសោះ។ បើអ្នកឯងតាំងខ្លួនធ្វើជា ភេរវករហើយខ្ញុំនឹងតាមចាប់ខ្លួនអ្នកឯងឲ្យបាន ។ មិនមែនត្រឹមតែ ជាអង្គការក្រៅច្បាប់ទេតែគឺជាភេរវករតែម្តង។ បើជាភេរវករហើយ យើងអាចសហការជាមួយបណ្តាប្រទេសនៅអាស៊ី តាមចាប់ខ្លួន នៅទីកន្លែងនេះ ឬទីកន្លែងនោះបាន។

* ព្រឹកថ្ងៃទី៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បន្តចុះ ជួបជាមួយកម្មករ កម្មការិនី ១៥.១០៩នាក់នៅតំបន់ទំនប់កប់ស្រូវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្តេចតេជោបានណែនាំឲ្យ ក្រសួងពាក់ព័ន្ធត្រូវតែពិនិត្យឱ្យបានដិតដល់ និងធ្វើការសន្និដ្ឋាន ឲ្យបានអំពីបាតុភាពនៃកម្មករដួលសន្លប់។ បាតុភាពនេះកើតនៅ ច្រើនកន្លែង។ កើតកន្លែងមួយយើងត្រូវ សិក្សាមួយ។ ប៉ុន្តែយើងគួរ តែត្រូវពង្រីកទំហំនៃការសិក្សាមើលអំពីបាតុភាពទាំងឡាយ ដែល កើតចេញមកហេតុអ្វីបានជាបណ្តាលឱ្យមានការដួលសន្លប់ ។ ឥឡូវ នេះ មិនគ្រាន់តែដួលសន្លប់ត្រឹមកម្មករ កម្មការិនីទេ តែឈានដល់ ការដួលសន្លប់កូនសិស្សទៀត។ សម្តេចតេជោបានប្រាប់ទៅ រដ្ឋមន្ត្រីក្រសួងការងារថា គួរតែសិក្សាមើល ដើម្បីស្រាវជ្រាវ ហើយប្រសិនបើយើងខ្វះលទ្ធភាព យើងអាចទាក់ទងអ្នកឯកទេស ខាងសុខភាព និងការងារឱ្យជួយជាពិសេសអង្គការសុខភាពពិភព លោក ដើម្បីរកមើលបាតុភាពនៃការដួលសន្លប់នេះ ។

* ព្រឹកថ្ងៃទី៨ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តែងដាក់ឲ្យដំណើរការរោងចក្រផលិត

ស៊ីម៉ង់ត៍របស់ក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ីស៊ីមេនខបភីអេសស៊ី (CMIC) ដែលមានតម្លៃ ២៦២លានដុល្លារអាមេរិកនៅស្រុកបន្ទាយមាន ខេត្តកំពត។ សមិទ្ធផលនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងដែលមានភាគហ៊ុន ៦០ % និងក្រុមហ៊ុនថៃSCCC ។ ពីទីនោះសម្តេចតេជោ បានបញ្ជាក់អំពីបញ្ហាទាក់ទងទៅ នឹងដំណើរ កំណែទម្រង់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលដឹកនាំផ្ទាល់ដោយ សម្តេច។ សម្តេចតេជោមានប្រសាសន៍ថា ក្នុងរយៈពេលដែល សម្តេចធ្វើជានាយករដ្ឋមន្ត្រី ៣៣ ឆ្នាំ តើអ្វីខ្លះទៅដែលបានកើតឡើង នៅក្នុងទឹកដីនេះ? សម្តេចបានប្រែក្លាយកម្ពុជាពីប្រទេស ដែល គ្មានអ្វីទាំងអស់ មានតែសង្គ្រាមហែកហូរឲ្យក្លាយទៅជាប្រទេស មួយមានសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍រីកចម្រើន។ ក្នុង ក្របខណ្ឌនៃនយោបាយសេដ្ឋកិច្ចមានប្រទេសមួយចំនួនដើរក្រោយ កម្ពុជាយើងនៅឡើយទេ។ នៅពេលដែលគេអនុវត្តសេដ្ឋកិច្ច ផែនការ តែ ហ៊ុន សែន បែរជាដឹកនាំធ្វើសេដ្ឋកិច្ចទីផ្សារបើកឱកាស ឲ្យវិស័យឯកជនរីកចម្រើនឡើង ។ ចាប់ពីឆ្នាំ ១៩៩០ មកយើង បានបើកឲ្យមានការធ្វើឯកជនបន្ថែមកម្មវិធីរោងចក្រ និងក្រុមហ៊ុន របស់រដ្ឋជាបន្តបន្ទាប់ធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើន ឡើងជាបន្តបន្ទាប់ ។ សម្តេចតេជោបន្តថាសម្តេចធ្លាប់បានដឹកនាំ ធ្វើសេដ្ឋកិច្ចនៅក្នុងដំណាក់កាលដែលសម្តេចដឹកនាំ រដ្ឋាភិបាល។ ដំបូងគឺសេដ្ឋកិច្ចផែនការ, បន្ទាប់មកបានចាប់ផ្តើមផ្តល់កម្មសិទ្ធិដីធ្លី ផ្ទះសម្បែងទៅឲ្យប្រជាពលរដ្ឋ, បន្ទាប់ទៅគឺរុញឲ្យធ្វើឯកជនបន្ថែម- កម្មវិធីរោងចក្រទាំងអស់ ដោយរដ្ឋធ្វើជាសេដ្ឋកិច្ចដឹកនាំគោល- នយោបាយសេដ្ឋកិច្ចតែប៉ុណ្ណោះ។ សម្តេចតេជោបន្តថា ទម្រាំ មកដល់សព្វថ្ងៃនេះ យើងបានធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ យើងតាំងពីពាក់កណ្តាលទសវត្សរ៍៨០ មក ។ យើងបានធ្វើ សុក្រឹត្យកម្មសេដ្ឋកិច្ចរបស់យើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩១ មក ហើយពេលនេះយើងកំពុងបន្តធ្វើសុក្រឹត្យកម្មសេដ្ឋកិច្ចទីផ្សាររបស់ យើង។ សម្តេចតេជោក៏បានបង្ហាញនូវមោទនភាពចំពោះភាពរឹងមាំ របស់សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើន៧% ក្នុង ២ទសវត្សរ៍នឹង បន្តរឹងមាំនិងមានកំណើនក្នុងរង្វង់ ៧%បន្តទៀត។ សេដ្ឋកិច្ចរបស់ កម្ពុជាកំពុងងើបឡើង ដូចនេះត្រូវបន្តធ្វើឲ្យកើនឡើងបន្តទៀត ជា មួយប្រាក់ចំណូលរបស់ប្រជាជនកើនឡើងកាន់តែច្រើន ដែល ទទួលបានពីអត្ថប្រយោជន៍ពីសុខសន្តិភាព និងការអភិវឌ្ឍប្រទេស។ សម្តេចនឹងបន្តរួមដំណើរជាមួយប្រជាជនកម្ពុជាទាំងអស់មិនតិច ជាង ១០ ឆ្នាំទៀតទេ ។ សម្តេចតេជោក៏បានផ្ញើសារទៅអ្នកនយោ- បាយដែលចង់ជំនួសសម្តេចសុំកុំថ្នាំថ្នាក់ឲ្យសោះ ព្រោះអ្នកមិន ទាន់មានលទ្ធភាពគ្រប់គ្រងសភាពការណ៍នៅកម្ពុជានោះទេអ្នកគ្រាន់ តែចេះជេរ ចេះបញ្ឆោត និង ចេះបញ្ឆោតតែប៉ុណ្ណោះ ។ ប៉ុន្តែអ្នកមិនទាន់ ចេះគ្រប់គ្រងប្រទេសនៅឡើយទេ អ្នកគ្រប់គ្រងតែកូនបក្សមួយ ឬអង្គការមួយមិនបានផង ។

* ព្រឹកថ្ងៃទី៩ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គថ្មីមួយទៀត ដែលតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមត្រង់ស្រុក



សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពាន ឆ្លងទន្លេមេគង្គថ្មីតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ

ស្ទឹងត្រង់ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំត្រង់ស្រុកក្រូចឆ្មារ។ សំណង់ ស្ពាននិងផ្លូវនេះគ្រោងចំណាយជិត ៥៧លានដុល្លារ ដែលជា កម្ចីសម្បទានរបស់ប្រទេសចិន និងបដិភាគ របស់រាជរដ្ឋាភិបាល។ ក្នុងពិធីនេះសម្តេចតេជោបានបញ្ជាក់លើចំណុចសំខាន់ចំនួនពីរ។ ក្នុងនោះ គឺនយោបាយចិនតែមួយរបស់កម្ពុជានិងការដាក់ឱសានវាទ ដល់រចនាសម្ព័ន្ធដឹកជញ្ជូនលើសចំណុះ និងកែច្នៃកម្រិតខុសពីបច្ចេក- ទេស។ សម្តេចតេជោមានប្រសាសន៍ថា មិនខុសទេដែលកម្ពុជា ចាប់ផ្តើមជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ឥឡូវនេះយើងបន្ត នូវនយោបាយរបស់ព្រះបរមរតនកោដ្ឋ។ ព្រះមហាក្សត្របច្ចុប្បន្ន ដែលជាព្រះរាជបុត្ររបស់ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ គឺព្រះមហាក្សត្រព្រះបាទសម្តេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះអង្គបានបន្តក្នុងការដឹកនាំក៏ ដូចជាមួយយុវរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តនយោបាយចិន មួយ។ ការអនុវត្តនយោបាយចិនមួយគឺមានតម្លៃស្មើនឹងការគោរព អធិបតេយ្យរបស់កម្ពុជាខ្លួនឯង ។ សម្តេចតេជោបញ្ជាក់ថា យើង មិនអាចដាក់ទំនាក់ទំនងការទូតជាមួយតែវាន់នោះទេ ។ ដូចនេះ ការគោរពអធិបតេយ្យភាពដូចគ្នា គឺជារឿងដ៏ល្អបំផុត។ ទំនាក់ទំនង កម្ពុជាចិនបានឈានដល់ទំនាក់ទំនងជាយុទ្ធសាស្ត្រនៅឆ្នាំ២០១០។ ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងមេដឹកនាំប្រទេសទាំង ពីរបានបង្ហាញនូវលទ្ធផលយ៉ាងល្អបាន រួមចំណែកជាមួយក្នុងដំណើរ ទៅមុខហើយការរីកចម្រើនរបស់កម្ពុជាក៏មានចំណែករបស់ចិន ។ សម្តេចតេជោបានលើកសំណួរថាប្រទេស ដែលបានចោទថាសម្តេច ទៅកៀកចិនពេកចុះអ្នកឯងបានធ្វើអ្វីខ្លះសម្រាប់កម្ពុជា? អ្នកខ្លះ បានត្រឹមតែជេរ និងចោទប្រកាន់កម្ពុជាតែប៉ុណ្ណោះ។ សម្តេចចង់ ធ្វើជាដៃគូជាមួយគ្រប់ប្រទេសទាំងអស់តែអ្នកទាំងនោះមិនបានផ្តល់ នូវភាពស្មោះត្រង់ចំពោះកម្ពុជានោះទេ ។ សម្តេចតេជោជឿលឿងថា «ចិនគេធ្វើការជាមួយខ្ញុំស្មើភាព។ ប្រទេសខ្លះត្រឹមឯកអគ្គរដ្ឋទូត សោះមកប្រជុំយើងដូចប្រជុំកូនក្មេងហើយឲ្យខ្ញុំទ្រាំបានឬទេ? ។ ប៉ុន្តែចិនមិនមែនត្រឹមតែអគ្គរដ្ឋទូតទេ, ប្រធានាធិបតីរបស់គេ, នាយក រដ្ឋមន្ត្រីរបស់គេតាំងពីមុនរហូតមកដល់ឥឡូវ គេគោរពខ្ញុំណាស់។ គេត្រូវការគ្នាក្នុងភាពជាដៃគូស្មើភាព ។ អត់មានប្រទេសធំ អត់មាន



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧
និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០១៨
របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

ប្រទេសតូច អត់មានអ្នកក្រ អត់មានអ្នកមានទេស្មីភាពគ្នា។ សម្តេចតេជោបន្ថែមថា បើគ្មានកិច្ចទំនាក់ទំនងជាមួយមិនទេស្ត្រីស្ថានដែលឆ្លងទន្លេចំនួន ៨កន្លងមកនេះ ក៏មិនបានលេចរូបរាងដែរ។ ប្រសិនបើមិនគ្មានទំនាក់ទំនងល្អជាមួយកម្ពុជានោះទេ តើមិនអាចផ្តល់លុយច្រើនសន្ធឹកសន្ធាប់មកដល់កម្ពុជាសម្រាប់សាងសង់ស្ថានដែរឬទេ? ច្បាស់ណាស់ប្រសិនបើគ្មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាទេនោះ មិនក៏មិនអាចផ្តល់លុយយ៉ាងច្រើនមកកម្ពុជានោះដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ឱសានវាទដល់រថយន្តធំៗដឹកលើសទម្ងន់និងកែច្នៃខុសបច្ចេកទេសដែលបំផ្លាញផ្លូវ និងបង្កគ្រោះថ្នាក់ចរាចរ។ សម្តេចតេជោមានប្រសាសន៍ថាត្រឹមម៉ោងស្អែកយប់ថ្ងៃទី ៩ខែកុម្ភៈ នេះតទៅ ត្រូវបញ្ឈប់នូវរថយន្តធំៗដឹកលើសទម្ងន់ និងកែច្នៃខុសបច្ចេកទេសធ្វើចរាចរលើផ្លូវ។ សម្តេចតេជោបានព្រមានដកអភិបាលរាជធានីខេត្ត និងស្រុកណាដែលបណ្តោយឲ្យមានករណីរថយន្តបើកបរលើសទម្ងន់ និងរថយន្តកែច្នៃ (តឡុង) បើកបរលើផ្លូវក្នុងភូមិសាស្ត្រស្រុក ខេត្តរបស់ខ្លួន។ ម្ចាស់ក្រុមហ៊ុនដែលមានរថយន្តតឡុង ត្រូវកាត់ឲ្យហើយទៅមើលកាត់កុំបើកបរលើផ្លូវ។ ខ្ញុំនឹងតាមដានមើលលើបញ្ហានេះ។ សម្តេចតេជោក៏បានបញ្ជាឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យមើលក្រុមហ៊ុនដឹកជញ្ជូនណា ដែលនៅតែបន្តប្រព្រឹត្តល្មើសត្រូវហៅមកប្រជុំ បើនៅតែបន្តត្រូវបិទក្រុមហ៊ុននោះចោលតែម្តង។

សម្តេចបន្តថា ហេតុអ្វីមកបំផ្លាញផ្លូវ? យើងខំសុំលុយ ឬខ្ចីលុយគេមកកសាងហេតុអ្វីមកបំផ្លាញ? បើចាប់បានរថយន្តខុសច្បាប់នោះហើយ មានអ្នកណាហ៊ានដោះលែងវិញនឹងមានបញ្ហា ហើយខ្ញុំចាត់វិធានការអ្នកដោះលែងហ្នឹង»។

*** ព្រឹកថ្ងៃទី១២ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** អនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី(ក.ជ.ក.ស)ដែល

ប្រព្រឹត្តិទៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំនេះសម្តេចតេជោបានរំលឹកដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីបន្តអនុវត្តន៍ការងារចំនួន ១១ចំណុច ដែលបានដាក់ចេញកាលពីឆ្នាំទៅក្នុងការអនុវត្តការងារក្នុងឆ្នាំថ្មីបន្តទៀត។ សម្តេចតេជោក៏បានជំរុញឲ្យបុរសទាំងអស់ក៏ត្រូវចូលរួមចំណែកជួយដល់កិច្ចការស្ត្រីខ្លះផងដែរ ជាពិសេសសម្តេចចង់ឲ្យយកទិវា ៨ មីនា ដែលជាទិវាសិទ្ធិនារីនោះ គឺជាថ្ងៃដែលត្រូវតែធ្វើការអប់រំចំពោះបុរសផងដែរ។ សម្តេចតេជោក៏បានជំរុញឲ្យស្ត្រីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ន ។

*** ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ** សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទឺនចំនួន ៤.១៥៨ នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោបានថ្លែងនូវចំណុចសំខាន់ចំនួនពីរ ទាក់ទងនឹងស្ថានភាពវិវត្តនៃប្រទេសកូរ៉េទាំងពីរនិងបញ្ហាគម្លាតខួរក្បាលរបស់បុរសនិងស្ត្រីនៅកម្ពុជា។

ទាក់ទងនឹងស្ថានភាពនៃប្រទេសកូរ៉េសម្តេចតេជោមានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយទំនាក់ទំនង ដែលត្រូវបានកែលំអរទោះបីបានក្នុងរយៈពេលខ្លីក៏ដោយប្រសើរជាងភាពតានតឹង ។ នេះជាគោលជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះសភាពការណ៍ថ្មីៗនៅឧបទ្វីបកូរ៉េ ។ យើងអបអរសាទរជាមួយនឹងទំនាក់ទំនងថ្មីៗការស្វែងរកការសម្រុះសម្រួលថ្មីៗរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ។ សង្ឃឹមថា ប្រទេសនានានឹងបន្តការលើកទឹកចិត្តឲ្យកូរ៉េទាំងពីរអនុវត្តន៍ក្នុង ដំណើរឆ្ពោះទៅរកការសុះស្រួលកាត់បន្ថយនូវភាពតានតឹង»។ សម្តេចតេជោបញ្ជាក់ថា កំណែទម្រង់វិស័យអប់រំនៅតែបន្តធ្វើ ក្នុងនោះគឺការពង្រាយគ្រូបង្រៀនទៅកាន់តំបន់ជនបទ និងការបង្កើនចំនួនគ្រូបង្រៀន ការកសាង សាលារៀន ការកសាងអន្តេវាសិកសម្រាប់សិស្សស្រី ។

*** ព្រឹកថ្ងៃទី២១ ខែកុម្ភៈ** សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិតជាង ១,៥ ម៉ឺននាក់ នៅតំបន់វត្តទឹកថ្លា ក្នុងរាជធានីភ្នំពេញ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា **សម្តេចតេជោ ហ៊ុន សែន** បានរិះគន់ចំពោះជនអតិថិជនចំនួន ដែលបានលើកឡើងថា កិច្ចប្រជុំរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិមកគាបសង្កត់កម្ពុជា។ សម្តេចតេជោបញ្ជាក់ថាប្រទេសរដ្ឋអធិបតេយ្យ មួយគ្មានអ្នកណាអាចគាបសង្កត់បានទេ ហើយគ្មានទម្លាប់នៅលើលោកិយនេះ ប្រទេសមួយទៅគាបសង្កត់ប្រទេសមួយ ឬអគ្គលេខាធិការអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិណាមួយ ទៅគាបសង្កត់លើប្រទេសឯករាជ្យ និងអធិបតេយ្យបានទេ។ នេះជាបញ្ហាដែលត្រូវចងចាំឲ្យច្បាស់ ។

សម្តេចតេជោមានប្រសាសន៍ទៀតថា "ពួកគេនិយាយថា នៅពេលកិច្ចប្រជុំអាស៊ានអូស្ត្រាលីនៅពេលខាងមុខ អាស៊ាននិងអូស្ត្រាលីនឹងគាបសង្កត់កម្ពុជា។ ខ្ញុំសូមផ្តាំទៅថា ស្គាល់ពីអាស៊ាន



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិស័យការ និងវិស័យហិរញ្ញវត្ថុ មេរៀនបទពិសោធន៍បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»

ឱ្យច្បាស់បន្តិច ។ អាស៊ានដែលគ្មានហ៊ុនសែនអត់មានន័យថា អាស៊ានទេ។ ហ៊ុនសែនអាចជំទាស់មិនឱ្យចេញសេចក្តីថ្លែងការណ៍ណាមួយរវាងអាស៊ាន និងអូស្ត្រាលី។ សាកល្បងលម្អើលទៅប្រសិនអ្នកហ៊ានធ្វើការប្តូរផ្លាស់ កម្ពុជាតែម្នាក់ក៏អាចធ្វើឱ្យគាំងទាំងអស់នៃការចេញសេចក្តីថ្លែងការណ៍។ ព្រោះរបៀបរបបការងាររបស់អាស៊ានត្រូវតែមានកុងសង់ស៊ីស។ ហេតុអ្វីកម្ពុជា ត្រូវហោះពីកម្ពុជាទៅឱ្យគេស្តីឱ្យនៅអូស្ត្រាលី? ។ រឿងនេះអូស្ត្រាលី គួរតែអរគុណកម្ពុជាទៅវិញទេ ដែលមកឡបប្តីកម្ពុជាឱ្យគាំទ្រការប្រារព្ធខួបអនុស្សាវរីយ៍នៃទំនាក់ទំនងអាស៊ានអូស្ត្រាលី។ អូស្ត្រាលីគួរតែអរគុណកម្ពុជា។ មិនមែនហៅកម្ពុជា ទៅស្តីឱ្យនោះទេ” ។ សេចក្តីថ្លែងការណ៍អាស៊ានអូស្ត្រាលីក៏មិនអាចចេញរួចបានដែរ ប្រសិនបើមានការបង្គាប់បញ្ជាណាមួយ ដែលផ្ទុយនឹងឯករាជ្យ អធិបតេយ្យភាព និងការជ្រៀតជ្រែក

តមកពិនិត្យទំព័រ ៣

ភាពខ្វះចន្លោះកន្លងមក ក្នុងពេលដែលសង្គមជាតិយើងបានវិវត្តន៍មកកាន់ដំណាក់កាលថ្មីទៀត។

គួរកត់សម្គាល់ថា ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រ និងបទពិសោធន៍ពីអតីតកាល ក៏ដូចជាបច្ចុប្បន្នទាំងផ្ទៃក្នុងជាតិយើងទាំងបណ្តាប្រទេសមួយចំនួន ដែលកំពុងឆ្លងកាត់បានបង្ហាញឱ្យឃើញច្បាស់ថា ការបែកបាក់សាមគ្គីភាព ឯកភាពជាតិ និងការបង្កលក្ខណៈឱ្យបរទេសអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងជាតិរបស់ខ្លួន ប្រទេសជាតិនោះប្រាកដជាធ្លាក់ទៅក្នុងសង្គ្រាម និងគ្រោះមហន្តរាយដោយជឿសមិនផុតឡើយ។ កន្លងមកជនក្បត់ជាតិមួយក្រុម ជាអាយ៉ងបរទេស ដាក់ខ្លួនធ្វើជាខ្ញុំបម្រើដាច់ថ្លៃ ប៉ុនប៉ងលក់ឯករាជ្យជាតិ អធិបតេយ្យជាតិទៅឱ្យបរទេសយ៉ាងចោកទាបបំផុត។ ពួកនេះបានបំផុសឱ្យមានចលាចលក្នុងសង្គមតាមរយៈការធ្វើបដិវត្តន៍ពណ៌ជ្រកក្រោមផ្កាកន្ត្រៃនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយបានធ្វើសកម្មភាពរំលោភបំពានទាំងកម្រាលទៅលើគោលការណ៍នីតិវិធី ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែឧបាយកលនេះ ត្រូវបរាជ័យទាំងស្រុង។ បច្ចុប្បន្ននេះ ពួក

ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះ ។

* ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិស័យការ និងវិស័យហិរញ្ញវត្ថុ មេរៀនបទពិសោធន៍បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត» ដែលពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ **សម្តេចតេជោ ហ៊ុនសែន** នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ជំរុញជាសំឡេងឱ្យអាជ្ញាធរទាំងអស់ត្រូវអនុវត្តន៍ច្បាប់ មិនត្រឹមធ្វើតែតាមបទបញ្ជានោះទេ។ សម្តេចតេជោ សូមឱ្យអាជ្ញាធរទាំងអស់ត្រូវចូលរួមខិតខំជាមួយគ្នាក្នុងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានដោយមិនចាំបាច់មានប្លង់ចាំតែបទបញ្ជាពីសម្តេចនោះឡើយ។ ជាក់ស្តែងដូចមានករណីផ្លូវខូចខាតបន្តិចបន្តួច គឺមិនចាំបាច់ឆ្លងដល់ក្រសួងសាធារណៈការនោះឡើយ គឺត្រូវដោះស្រាយជួសជុលខ្លួនឯងភ្លាម។ **សម្តេចតេជោ ហ៊ុន សែន** ក៏បានស្នើឱ្យក្រសួងមហាផ្ទៃរៀបចំឱ្យមានព្រឹត្តិបត្តិសកម្មភាពតាមដានការងារ អភិវឌ្ឍន៍មូលដ្ឋាន ដែលអាជ្ញាធរតាមខេត្តនីមួយៗផ្តល់សេវា និងធ្វើសកម្មភាពផ្សេងៗក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ជាពិសេសនៅតាមក្រសួងនីមួយៗ ត្រូវឱ្យមានការចាត់តាំងក្រុមការងារឱ្យបានច្បាស់លាស់ ដើម្បីតាមដានសកម្មភាពការងាររបស់ក្រសួងខ្លួនផ្ទាល់។ **សម្តេចតេជោ ហ៊ុន សែន** ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ចំពោះអភិបាលខេត្តទាំងអស់ត្រូវមានការទទួលខុសត្រូវលើដែនដីរបស់ខ្លួន ត្រូវប្រើសិទ្ធិអំណាចរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងការអនុវត្តន៍វិធានការផ្សេងៗក្នុងការណ៍ណាដែលមានការប៉ះពាល់មកលើប្រជាពលរដ្ឋ ។

នយោបាយអតតិដែលជាជនក្បត់ជាតិ ជាអាយ៉ងរបស់បរទេស ដែលទទួលការបរាជ័យក្នុងការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា បាននាំគ្នាត់ទៅក្រៅប្រទេសបង្កើត ចលនាឧទ្ទាមកម្មប៉ុនប៉ងស្រមៃស្រមៃប្រោះឱ្យរស់ឡើងវិញ នូវសាកសពនៃអង្គការចាត់តាំងបដិវត្តន៍ពណ៌ដែលក្លាយជាជំនឿហើយនោះ។ ប៉ុន្តែចលនាឧទ្ទាមនេះមិនអាចរស់រានមានជីវិតបានទេ ព្រោះវាគ្មានការគាំទ្រពីប្រជាជនគ្មានការគាំទ្រពីអន្តរជាតិ ជាចលនាខុសច្បាប់ដែលបង្កើតឡើងដើម្បីផ្តល់រំលោភបំពានស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាជន។ ផ្ទុយទៅវិញពួកនេះកាន់តែធ្វើឱ្យខ្លួនផងជ្រៅទៅៗនៅក្នុងអំពើក្បត់ជាតិ ក្បត់ប្រជាជន ហើយត្រូវតែប្រឈមមុខនឹងច្បាប់ដោយជឿសមិនរួច។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវគោលជំហរគោរពការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពាររាល់សិទ្ធិផលរបស់សង្គមជាតិ ការពារសន្តិភាពស្ថិរភាព និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែខ្លាំងក្លាថែមទៀតស្របតាមស្មារតីនៃច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ជាតិ ជារៀងរហូត។

សម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៥ បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤



សម្តេចចក្រី ហេង សំរិន អញ្ជើញជាអធិបតីក្នុងសម័យប្រជុំ រដ្ឋសភាវិសាមញ្ញនីតិកាលទី៥ (ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨)

កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយវត្តមានតំណាងរាស្ត្រចំនួន ១២៣ រូប ។

អង្គប្រជុំវិសាមញ្ញរដ្ឋសភាបានពិភាក្សា និងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៤ ដែល ស្នើដោយរាជរដ្ឋាភិបាលក្នុងនោះរួមមានសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ, សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ, សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រមប្រឹក្សាធម្មនុញ្ញ និងសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-វៀតណាម ។

គួរបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ចំនួន៥ មាត្រានោះរួមមាន៖ មាត្រា ៣៤ មាត្រា ៤២មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ ។ មាត្រា៣៤ ត្រូវបានវិសោធនកម្ម ទៅជា មាត្រា៣៤ ថ្មី(មួយ) ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះ ឲ្យគេបោះឆ្នោត ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត ។ ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុយ៉ាងតិចជាង ២៥ឆ្នាំ អាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់។ មាត្រា ៤២ថ្មីមានខ្លឹមសារថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ ។ សិទ្ធិនេះត្រូវកំណត់ ក្នុងច្បាប់ ។ មាត្រានេះត្រូវបានបន្ថែមខ្លឹមសារ«គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជា-

ណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។ ប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។ មាត្រា ៤៩ថ្មីចែងថា ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ។ កាតព្វកិច្ចការពារមាតុភូមិ ត្រូវអនុវត្តតាមបញ្ញត្តិច្បាប់ ។ មាត្រា ៥៣ថ្មីចែងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសុខវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក ។ ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាជាដាច់ខាត មិនជៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយ សន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ ។ ព្រះរាជាណាចក្រកម្ពុជា មិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ ។ ចំពោះសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ក្រមព្រហ្មទណ្ឌ ខ្លឹមសារជារួមនៃមាត្រាថ្មីបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ១៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ ចំពោះនីតិបុគ្គលក៏ត្រូវបានចែងអំពីទោសទណ្ឌតម្រូវឱ្យ ផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើនក្នុងករណីដែលតុលាការរកឃើញថាមានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រមប្រឹក្សាធម្មនុញ្ញ គឺដើម្បីធានាការការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ និងសម្រេចអំពី ករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយដែលវិវាទទាំងនេះ ត្រូវបានកំណត់ថា ជាសមត្ថកិច្ចរបស់ក្រមប្រឹក្សាធម្មនុញ្ញ ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

សម្តេចក្រឡាហោម ស ខេង ៖ បន្តិះអនុវត្តច្បាប់ មិនត្រូវធ្វើខុសបង្កើតឱ្យក្រុមឧក្រិដ្ឋជនទេ



សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារ
ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើសកម្មភាពឱ្យបានកាន់តែសកម្មថែមទៀតក្នុងការប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានកាន់តែមានប្រសិទ្ធភាព ពិសេសទប់ស្កាត់ឱ្យបានជាមុនកុំឱ្យឧក្រិដ្ឋជនមានលទ្ធភាពចរាចរណ៍គ្រឿងញៀនចូល និងឆ្លងកាត់ប្រទេសកម្ពុជា ។

សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា «យើងត្រូវខិតខំកសាងសមត្ថភាពមន្ត្រីក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែមទៀត ដើម្បីមានលទ្ធភាពបង្ក្រាបឱ្យចម្រើន និងកាត់ផ្តាច់ខ្សែរយៈអង្គការចាត់តាំងរបស់ពួកនេះឱ្យដល់បូសគល់ ។ ទន្ទឹមនឹងនេះត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀតក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនតាមព្រំដែនកម្ពុជា-ឡាវ ដែលជាភូមិ-សាស្ត្ររបៀងគ្រឿងញៀន ពិតប្រាកដត្រឹមត្រូវណាស់ ដើម្បីធ្វើយ៉ាងណាបង្ការ និងបង្ក្រាបឱ្យបាននូវការលូតលាស់ចរាចរគ្រឿងញៀន ឆ្លងកាត់ព្រំដែនចូលមកប្រទេសយើង» ។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា តាមស្មារតីដែលបានឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលរៀតណាម គឺកម្លាំងនគរបាលបង្ក្រាបគ្រឿងញៀននៃប្រទេសទាំងបី (កម្ពុជា វៀតណាម ឡាវ) នឹងបង្កើតឱ្យមានវេទិកាជួបជុំគ្នាផ្លាស់ប្តូរវេន ដើម្បីរៀបចំកិច្ចសហការបង្ក្រាបគ្រឿងញៀនព្រមទាំងមានប្រសិទ្ធភាព។ ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង ជាសំរឿន ឱ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ សហការឱ្យបានល្អជាមួយព្រះរាជអាជ្ញានិងស្ថាប័នតុលាការដើម្បីបន្តអនុវត្តឱ្យមានប្រសិទ្ធភាព និងតម្លាភាពក្នុងការពង្រីកនីតិវិធីកសាងសំណុំរឿង

និងការកវត្តតាងដាក់បន្ទុកស្ថានទម្ងន់ទោសឱ្យបានស្របតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានហ្មត់ចត់ដើម្បីធានាថាមន្ត្រីអនុវត្តច្បាប់របស់ខ្លួនពិតជាគ្មានពាក់ព័ន្ធឬនៅពីក្រោយសកម្មភាពឧក្រិដ្ឋទាំងនេះឡើយ ។ សម្តេចក្រឡាហោម បានព្រមានថា ក្នុងករណីរកឃើញថាមានការជាប់ពាក់ព័ន្ធ ឬធ្វើជាខ្នងបង្អែកឱ្យក្រុមឧក្រិដ្ឋជន ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានតឹងរឹងបំផុត ។ សម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់កុំធ្វើជាខ្នងបង្អែក និងលុបបំបាត់វប្បធម៌អន្តរាគមន៍ ។ វប្បធម៌អន្តរាគមន៍នេះ វានឹងប៉ះពាល់ទៅដល់ការពង្រឹងយុត្តិធម៌នៅក្នុងសង្គម ។ ចំពោះក្រសួងយុត្តិធម៌ត្រូវបន្តខិតខំជំរុញស្ថាប័នអយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ពន្លឿននីតិវិធី នៃការកាត់ក្តីបទល្មើសគ្រឿងញៀន នីតិវិធីនៃការអនុវត្តសាលក្រមជាស្ថាពរនិងការប្រមូលទ្រព្យសម្បត្តិ ដើម្បីប្រគល់ជូនគណៈកម្មការតាមដាន ប្រមូលគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹង បទល្មើសគ្រឿងញៀន អាចចាត់ចែងបានទាន់ពេលវេលា ដើម្បីឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានលទ្ធភាពប្រើប្រាស់ស្របតាមគោលការណ៍ច្បាប់ ។ ជាមួយគ្នានេះក្រសួងយុត្តិធម៌ត្រូវពន្លឿនដំណើរការវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឱ្យបានឆាប់រហ័ស ដើម្បីអាចឱ្យយើងមានច្បាប់ប្រើប្រាស់សមស្របតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងឆ្នាំ ២០១៧ បានចំនួន ៨.១៧០ ករណី មានកំណើន ៩២,៤១% បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៦ ចាប់ផ្តើមសង្ស័យចំនួន ១៧.៩៩៥ នាក់ ប្រមូលគ្រឿងញៀនជាង ១៧៧គីឡូក្រាម និងចាប់បានវត្ថុតាងជាច្រើនទៀត ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីមិទ្ធិញ្ញាបិទវត្តយុទ្ធនាការ យោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅរាជធានីភ្នំពេញ



សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីមិទ្ធិញ្ញាបិទវត្ត យុទ្ធនាការយោសនាបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៤

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ធិញ្ញាបិទវត្ត យុទ្ធនាការយោសនាបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៤ នៅទីទាំងរាជធានីភ្នំពេញ ដែលបានប្រារព្ធធ្វើឡើងយ៉ាងមហាឡារិកនៅទីលានប្រជាធិបតេយ្យថ្មីស្ថិតក្នុងខណ្ឌបួស្សីកែវ ដែលមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សនិងសមាជិកសមាជិកាគណបក្ស ប្រមាណ ៦ពាន់នាក់។

នៅក្នុងឱកាសនោះ សម្តេចភក្តី សាយ ឈុំ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ការពារ និងប្រកាន់ខ្ជាប់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍ ស្របតាមបេសកកម្មជាប្រវត្តិសាស្ត្ររបស់គណបក្ស និងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលគោរពស្រឡាញ់ និងលើកតម្កើងអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពង់បំផុតដើម្បីព្រះអង្គទ្រង់គង់ជាម្ចាស់ដ៏ត្រជាក់នៃប្រជាជាតិខ្មែរទាំងមូល ។ លើកកម្ពស់ការការពារជាតិ ការពារអធិបតេយ្យការពារបូរណភាពទឹកដី ដែលជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយមានកងយោធពលខេមរភូមិន្ទជាស្នូល ។ ធានាស្ថេរភាព ស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច ដោយខិតខំសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧%ក្នុង១ឆ្នាំក្នុងលក្ខខណ្ឌ អតិផរណាស្ថិតក្នុងកម្រិតទាប អាចគ្រប់គ្រងបាន និងអត្រាប្តូរប្រាក់មានស្ថេរភាពដើម្បីឈានទៅសម្រេចចក្ខុវិស័យជាប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

សម្តេចវិបុលសេនាភក្តីបានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា បន្តជំរុញដំណើរការកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅនិងទូលំទូលាយរួមមាន ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការកែទម្រង់វិស័យការ និងវិស័យហិរញ្ញវត្ថុ ការកែទម្រង់

ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានការកែទម្រង់ការគ្រប់គ្រងដីធ្លីលំនៅដ្ឋាន សំណង់ និងការគ្រប់គ្រងទីក្រុងទីប្រជុំជនព្រមទាំងវិស័យផ្សេងៗទៀត ឱ្យមានភាពប្រទាក់ក្រឡាគ្នា និងមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងដើម្បីធានាឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីការអភិវឌ្ឍលើគ្រប់វិស័យក្នុងសង្គម ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជាខិតខំរក្សាការងារបង្កើត និងបង្កើនការងារជូនប្រជាជនតាមរយៈការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីមុខរបរដោយ បន្តតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ សម្រាប់ផ្នែកវាយភក្តិកាត់ដេរនិងផលិតស្បែកជើងព្រមទាំងអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាដែលគ្របដណ្តប់លើគ្រប់វិស័យផ្សេងៗទៀតជាពិសេសវិស័យកម្មន្តសាល សំណង់ និងសណ្ឋាគារ ។ ជំរុញការអភិវឌ្ឍមូលដ្ឋានភូមិ ឃុំ ប្រកបដោយចីរភាព ខិតខំបំពេញតម្រូវការជាមូលដ្ឋាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ជនបទ ពង្រីកការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត មណ្ឌលសុខភាព សាលារៀន និងសេវា សាធារណៈលុបបំបាត់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ចោរកម្ម គោរពច្បាប់ចរាចរណ៍ ធានានូវសន្តិសុខសុវត្ថិភាព និងភាពសុខដុមរមនានៅមូលដ្ឋាន ។

សូមបញ្ជាក់ថា យុទ្ធនាការយោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នៅអំឡុងពេលនោះ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលបានធ្វើសកម្មភាពយោសនាបោះឆ្នោត ដោយឡែកគណបក្សហ៊្វិនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិមិនបានធ្វើសកម្មភាពយោសនាបោះឆ្នោតឡើយ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ក្នុងដំណើរការអញ្ជើញចុះបំពេញបេសកកម្មនៅភូមិភាគ ទី ៨ រួមមានខេត្តកំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី និងខេត្តក្រចេះ ចំនួន ៥ថ្ងៃ ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នោះ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត **ទួន ធឿន** សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្ស

ប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ បាន អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និងអស់លោកជាប្រធាន គណបក្សស្រុក-ក្រុង ក្នុងខេត្ត នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ដែលជាថ្ងៃបញ្ចប់បេសកកម្ម ។

ឯកឧត្តមបណ្ឌិត **ទួន ធឿន** ក៏បានអញ្ជើញមានប្រសាសន៍ផ្តល់អនុសាសន៍ដឹកនាំ សម្រាប់គណបក្សខេត្តក្រចេះគ្រប់ជាន់ថ្នាក់អនុវត្ត បន្ត ស្របតាមផែនការណ៍រួមរបស់គណបក្សថ្នាក់លើដែលបានដាក់ចុះ ។

ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ **ម៉ែន សំអេន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លង សម្តេចឧបដ្ឋានសាលា (សាលាបុណ្យ) នៅ តំបន់វប្បធម៌ប្រវត្តិសាស្ត្រព្រៃបាសាក់ ស្ថិតនៅភូមិ បាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។



ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចពិធីយសោ**ឡៅ ខាញ់** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមសម្តេចអគារស្នាក់នៅរបស់និស្សិតសាលា នាយទាហានសកម្មភ្នាក់ពង និងបញ្ចុះបឋមសិលាសាងសង់ អគាររោងបាយរួម និងពិធីបិទវត្តនាយទាហានសកម្មជំនាន់ទី១ ៨នៅខេត្តកំពង់ស្ពឺ។

ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម **នៃ ម៉ែនា** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជាប្រធានក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ ទី៥ និងជាអនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុង ពិធីសំណេះណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងពិធី បិទយុទ្ធនាការនៃការយោសនាបោះឆ្នោតជ្រើសតាំងសាមជិក ព្រឹទ្ធសភានីតិកាលទី៤ នៅ ទីស្នាក់ការគណបក្សខេត្តកំពត។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **តៃ គឹមយ៉ាង** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស សៀវភៅគ្រួសារបក្ស ការចុះឈ្មោះបោះឆ្នោត និងប្រកាសសេចក្តីសម្រេចបង្កើតក្រុមការងារមួយចំនួន។ ឯកឧត្តមបានណែនាំដល់ក្រុមការងារទាំងអស់ ប្រសិនបើជួបការលំបាកអ្វីមួយក្នុងការងារធ្វើសៀវភៅ

គ្រួសារបក្សនេះ សូមរាយការណ៍ជូនក្រុមការងារចុះជួយភូមិ ឃុំសង្កាត់ ដើម្បីជួយដោះស្រាយជូនសមាជិក សមាជិកាឲ្យបានទាន់ពេល។

ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុក វ៉ាន់ណ** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែតភ្ជាប់ពីឃុំបឹងព្រល ឃុំពាមដីលាំង ឃុំកំពង់ទ្រាស និងឃុំ ព្រែកអាជី ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រចេះឆ្នេរខេត្តត្បូងឃ្មុំប្រមាណ ២៥គីឡូម៉ែត្រ ដែលជាគម្រោងកែលម្អផ្លូវជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។



ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **ជា ចាន់តូ** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តគោកស្រុក ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **ទេព ឆន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី២ព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំង ១១ស្រុក-ក្រុង ក្នុងខេត្តកណ្តាល សរុបចំនួន៨៥៨នាក់ ក្នុងគោលបំណងសាកសួរសុខទុក្ខ និងផ្តល់អនុសាសន៍មួយចំនួនដើម្បីបង្កើនសមត្ថភាពការងារបម្រើសេវាសាធារណៈជនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត ។



ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ **ហាង សុភា** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូកងទ័ពជើងគោកព្រមទាំងនាយទាហានគ្រប់បណ្តាកងឯកភាពចំណុះយោធភូមិភាគទី៥ ចុះធ្វើទស្សនកិច្ចសិក្សាស្តីពីការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យនៅកងការពារព្រំដែនលេខ៥០១ យោធភូមិភាគទី៥ ដែលឈរជើងការពារបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិសាត់។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **លឹម គានហោ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានអនុវត្តគម្រោងសាងសង់ឡើងវិញ ប្រព័ន្ធធារាសាស្ត្រ ដំណាក់កាលទី២ ស្ថិតក្នុងខេត្តពោធិ៍សាត់។ គម្រោងនេះ នឹងផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋកសិករប្រមាណ ១៦.១០០ ហិកតា នៅ ក្នុងស្រុកភ្នំក្រវាញ និងស្រុកបាកាន ។

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **ជា សុផាវ៉ា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញផ្តល់ផ្ទះចំនួន ២០០ ខ្នង និងដីបង្កបង្កើនផល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារយោធិន និងនគរបាលគ្រួសារអតីត យុទ្ធជន ពលី ពិការ មរណៈនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង។



ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **វេង សាខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងលោកជំទាវបានអញ្ជើញចូលរួមសម្ភោធសមិទ្ធិនានាក្នុងវត្តគិរីសាលវ៉ែន (វត្តថ្មី) ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ **បាង ស្រីម៉ុំ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខ និងនាំយកសម្លៀកបំពាក់អាវរងារផ្តល់ជូនពុកម៉ែ បងប្អូន កូនក្មួយប្រជាពលរដ្ឋរស់នៅជនបទតំបន់ដាច់ស្រយាល ក្នុងឃុំស្ទឹងកាច់ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបចំនួនប្រមាណ ៦០០នាក់។



ថ្ងៃទី១២ ខែកុម្ភៈ ឯកឧត្តម **សុខ លូ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានយកអំណោយអង្គរជំនួយសង្គ្រោះបន្ទាន់របស់សាធារណរដ្ឋកូរ៉េចំនួន ១០តោន ចែកជូនដល់បងប្អូនកសិកររងគ្រោះធម្មជាតិនាពេលកន្លងទៅចំនួន ២៥០គ្រួសារ ស្ថិតក្នុងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



សកម្មជនយុវជនគណបក្ស និងពលករខ្មែរដែលកំពុងធ្វើការនៅបណ្តាខេត្តនានាក្នុងប្រទេសថៃប្រមាណជិត ១០០នាក់។

ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម **កែ ម៉ីន** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម **គង់ ម៉ូរ៉ា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារយុវជនគណបក្សខេត្តចុះជួយស្រុកពួក ដឹកនាំដោយឯកឧត្តម **ឈឹម ម៉ា** បានចូលរួមក្នុងពិធីបើកវគ្គបង្រៀនសមត្ថភាពយុវជនគណបក្ស ជាសមាជិកក្រុមប្រឹក្សាឃុំទាំងខេត្តសៀមរាប និងក្រុមការងារយុវជនគណបក្សខេត្ត-ស្រុក នៅស្នាក់គណបក្សស្រុកពួក ក្រោមប្រធាន **"បទពូជនិយុវជនក្នុងក្រុមប្រឹក្សាឃុំ"** ដែលមានអ្នកចូលរួមចំនួន ២០៥នាក់ ស្រី៤៤នាក់។



ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្តម **ម៉ីន ចាន់ដា** ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបុកសរុបរបាយការណ៍សកម្មភាពឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ២០១៨របស់ក្រុមការងារយុវជនគណបក្សខេត្ត

ដោយមានការចូលរួមពីក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធាន ក្រុមការងារយុវជនក្រុង ស្រុក ក្រុមសកម្មជនតាមមន្ទីរវិស័យ ។

ថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រុមសកម្មជនយុវជនគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល បានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយយុវជនគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ដើម្បីស្វែងយល់អំពីសភាពការណ៍ជាតិអន្តរជាតិ និងការបោះឆ្នោតក្រោមអធិបតីភាពឯកឧត្តម **ម៉ែម សារិន** ប្រធានឧទ្ធកាល័យគណៈកម្មាធិការកណ្តាល ឯកឧត្តម **កែ ម៉ីន** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល។



ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នេះនៅទីស្នាក់ការគណបក្សខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំ អំពីការអនុវត្តន៍គោលការណ៍ការងារចាត់តាំង កសាងបក្ស ក្រោមអធិបតីភាព ឯកឧត្តម **សោម សឿន** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្ស ឯកឧត្តម **កែន សត្វា** សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស

ខេត្តកែប ឯកឧត្តម **សំ សារិន** ឯកឧត្តម **ម៉ីន ចន្ទឆ្មារ** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា អចិន្ត្រៃយ៍គណបក្សខេត្ត គណៈកម្មាធិការគណបក្ស ក្រុង-ស្រុក ឃុំ-សង្កាត់ ប្រធាន អនុប្រធានភូមិ ប្រធានសាខាបក្សភូមិ សរុបចំនួន២១០នាក់ ។

ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៨ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហានិបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមសកម្មជនយុវជនស្រុកចំការលើចំនួន ៤៣៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម **ហ៊ុន ម៉ាណែត** ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ ឯកឧត្តម **ហ្វូត ហាក់** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមសកម្មជនយុវជន ក.៧៧ ឯកឧត្តម ជុំ កុសល អនុប្រធានក្រុមសកម្មជនយុវជន ក.៧៧ ។

នៅថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **វ៉ាន់ សមាធិក** ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ព្រែកប្រសព្វ។



ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមគ្រូឧទ្ទេសនៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានសហការជាមួយក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង បានចុះបណ្តុះបណ្តាលវគ្គអប់រំនយោបាយ ដល់សកម្មជនយុវជនគណបក្សឃុំទាំង ៦ នៃស្រុកសំពៅលូន និងឃុំទាំង ៥ នៃស្រុកភ្នំព្រឹក សរុបចំនួន ១៥០នាក់ នៅទីស្នាក់ការគណបក្សស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។

ក្រុមការងារយុវជនគណបក្ស ខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម **នៃ គង់ សមាធិក** គណៈកម្មាធិការកណ្តាល អភិបាលរងនៃគណៈអភិបាល ខេត្តកំពត ឯ.ឧ **ចាន់ សុភា** សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ឯ.ឧ **គុន សារលាង** សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនខេត្តកំពត នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨ នៅស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពត ។



ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **ស្រី សុភ័ក្ត្រ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត រួមជាមួយនឹងស.ស.យ.កខេត្តកំពង់ចាមបានដឹកនាំធ្វើការប្រជុំគណៈកម្មាធិការ ស.ស.យ.ក និងក្រុមការងារយុវជនគណបក្សខេត្ត ។

ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ពិធីផ្សព្វផ្សាយកម្មវិធីនយោបាយការពារ កសាងមាតុភូមិ ២០១៨-២០២៣ និងសេចក្តីសម្រេចចិត្តមហាសន្និបាតទីសាមញ្ញតំណាងទូទាំងប្រទេស ជូនដល់សកម្មជនយុវជន - សមាជិកបក្សប្រជាជនរុក្ខជាតិខេត្ត ចំនួន ២វគ្គសរុប ៨៥៣នាក់ ស្រី ២៨០នាក់ នាទីស្នាក់ការគណបក្សខេត្តកំពង់ឆ្នាំង ។



សមិទ្ធផលសំខាន់ៗមួយចំនួននៃវិស័យសេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសមួយចំនួន :

* ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថាគិតមកត្រឹមឆ្នាំ២០១៧ តាមរយៈ CDC កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ១.៦ប៊ីលានដុល្លារអាមេរិក។ បើគិតត្រឹមតែឆ្នាំ២០១៧ កន្លងទៅនេះ មាន គម្រោងវិនិយោគជប៉ុនចំនួន៩ មានទុនវិនិយោគសរុបប្រមាណ៦៣លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងវិនិយោគចំនួន៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ៥៩លានដុល្លារអាមេរិក។

* ក្នុងឆ្នាំ២០១៧ កន្លងមកនេះ កម្ពុជាបាននាំទំនិញទៅកាន់សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់សរុប ៣.០៦៤លានដុល្លារអាមេរិក កើនឡើង ៨,៨៨% បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនទឹកប្រាក់២.៨១៤លានដុល្លារអាមេរិក។ ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើន ជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងកាបូបយួរដំណើរជាដើម។ រីឯទំហំនៃការនាំចូលទំនិញពីអាមេរិកមកកម្ពុជាក្នុងឆ្នាំ២០១៧ វិញ មានទំហំទឹកប្រាក់ប្រមាណ៤០០លានដុល្លារអាមេរិក កើនឡើង ១១% បើធៀបនឹងឆ្នាំ២០១៦ ដែលមានទំហំទឹកប្រាក់ចំនួន ៣៦០លានដុល្លារអាមេរិក ។ ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងចក្រឱសថ និងបរិក្ខារពេទ្យ។ សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតលំដាប់ទី២សម្រាប់កម្ពុជាបន្ទាប់ពីទីផ្សារ សហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិកបានស្រូបយកក្នុងរង្វង់ពី ២០ ទៅ៣០% នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។

* គិតមកដល់ឆ្នាំ ២០១៧ ប្រទេសកូរ៉េមានគម្រោងវិនិយោគនៅកម្ពុជាចំនួន២០៨គម្រោង និងមានទុនវិនិយោគប្រមាណ ៤,៧ប៊ីលានដុល្លារ ឈរនៅលំដាប់លេខរៀងទី៥ ក្នុងចំណោមវិនិយោគទុនបរទេសផ្សេងៗដែលមកកម្ពុជា ។ នៅឆ្នាំ២០១៧ អ្នកវិនិយោគសាធារណរដ្ឋកូរ៉េបានបោះទុនវិនិយោគដល់ទៅ២០២ លានដុល្លារអាមេរិក ច្រើនជាងពេលណាៗទាំងអស់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ។

ចំណូលពន្ធ-អាករ :

* ខែមករា ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ-Online) មានចំនួន ៦៧៦.៩២៥,២៤ លានរៀល (ប្រមាណជា១៦៩,២៣លានដុល្លារអាមេរិក) ស្មើនឹង១០៥,៥៨% នៃផែនការប្រចាំខែមករា ឆ្នាំ២០១៨ ដែលកំណត់ដោយច្បាប់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ ឃើញថាការប្រមូលចំណូលពន្ធ-អាករគ្រប់ ប្រភេទមានការកើនឡើងចំនួន ៦២.០៤២,៥៦ លានរៀល (ប្រមាណ ១៥,៥១លានដុល្លារ)

ស្មើនឹង១០,៨១% ។

ការលក់ប័ណ្ណចូលទស្សនាមណីយដ្ឋានអង្គរខែមករា :

គ្រឹះស្ថានអង្គរបានប្រកាសថា ក្នុងខែមករា ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរបរទេស២៩៤.៨១៣នាក់បានទិញប័ណ្ណចូលទស្សនាតំបន់មណីយដ្ឋានអង្គរ និងទទួលបានចំណូលសរុប ១៣.៤៧៩.៦៨៦ដុល្លារអាមេរិក។ ចំនួននេះបានកើនឡើង ២,៧១% បើធៀបនឹងខែមករា ឆ្នាំ២០១៧ ។ គ្រឹះស្ថានអង្គរបានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងខែមករា ឆ្នាំ២០១៨ នេះ ចំនួន ៥៨៩.៦២៦ដុល្លារ។

គ្រឹះស្ថានអង្គរក៏បានប្រកាសថាកាលពីឆ្នាំ២០១៧ ទេសចរបរទេសចំនួន ២.៤៥៧.០២៣ នាក់ បានទិញប័ណ្ណចូលទស្សនាមណីយដ្ឋានអង្គរ ដែលកើនឡើង ១១,៨២%ធៀបនឹងឆ្នាំ២០១៦ និងទទួលបានចំណូលចំនួន ១០៧.៩៧៦.៤៣៩ ដុល្លារអាមេរិក គឺកើនឡើង ៧២,៥៤%។

ការនាំអង្ករចេញក្នុងខែមករា :

សហព័ន្ធស្រូវអង្ករកម្ពុជាបានប្រកាសថា តាមទិន្នន័យនាំចេញអង្ករពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានកំណើន ២៨,៣០% ក្នុងខែមករា ឆ្នាំ២០១៨ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ ការនាំចេញនៅក្នុងខែមករាឆ្នាំនេះមានបរិមាណ ៦២.៦២៣ តោន ខណៈការនាំចេញអង្ករកាលពីខែមករាឆ្នាំ២០១៧ មានបរិមាណ៤៨.៨២០ តោន។

ការបង្កើនផលស្រូវដូរព្រាំង :

ការងារដាំដុះស្រូវព្រាំងឆ្នាំ២០១៧-២០១៨ គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ អនុវត្តបាន៥៣៨.៥១៣ហិកតាស្មើប្រមាណជា១២១,១៦% នៃផែនការ៤៤៤.៤៥៣ហិកតា។ ក្រសួងធនធានទឹក និងឧតុនិយមបានអះអាងថា ទឹកសម្រាប់ការងារបង្កើនផលស្រូវព្រាំងលើកទី២ក្នុងឆ្នាំនេះអាចធ្វើបានប្រមាណ២០០.០០០ហិកតាទៀតបន្ទាប់ពីបញ្ចប់ការងារប្រមូលផលស្រូវព្រាំងលើកទី១ ដែលអនុវត្តបានដល់ជាង៥ សែនហិកតា។

គិតមកដល់ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ការងារដាំដុះស្រូវព្រាំងលើកទី១ មិនទាន់បញ្ចប់នៅឡើយ ទេតែការងារប្រមូលផលបានធ្វើរួចនៅលើផ្ទៃដីប្រមាណ ១៥៩.៤០៧ហិកតា ស្មើប្រមាណជា ២៩,៦០ % ។

ការនាំចេញកៅស៊ូ :

ក្នុងខែមករា ឆ្នាំ២០១៨ នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបានប្រមាណ ១៨,៧៨៣តោន កើត៣២% ដែលមានទឹកប្រាក់សរុបជាង២៧លានដុល្លារអាមេរិក។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤៣៦,៣៤០ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ១៧០២៣០ហិកតា ស្មើនឹង ៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៦១០៩ហិកតា ស្មើនឹង៦១% ។

សន្ទុះរីកចម្រើននៃវិស័យអាកាសចរស៊ីវិល ក្នុងគោលនយោបាយបើកចំហដើមមេ



វិស័យអាកាសចរបានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់
វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

វិស័យអាកាសចរ ជាឧស្សាហកម្មដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងពិភពលោក និងតំបន់ និងត្រូវបានចាត់ទុកថាជាកត្តាយុទ្ធសាស្ត្រនៃផលិតកម្ម និងជាស្នូលនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ ដោយសារតែតួនាទីទ្វេគុណរបស់ខ្លួនគឺ ទី១-ជាសេវាកម្មពាណិជ្ជកម្ម និងទី២-ជាយានសម្រាប់កិច្ចការពាណិជ្ជកម្មនៅក្នុងវិស័យសេវាកម្មផ្សេងៗទៀត ។ វិស័យដឹកជញ្ជូនអាកាសដែលមានប្រសិទ្ធភាព មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនអ្នកធ្វើដំណើរ និងទំនិញក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះក៏បានជួយដោយផ្ទាល់ដល់ការបង្កើនសកម្មភាពពាណិជ្ជកម្មទេសចរណ៍ បង្កើនចំណូលជាតិ និងលើកកម្ពស់ទំនាក់ទំនងសង្គម ព្រមទាំងផ្តល់នូវផលប្រយោជន៍ដទៃទៀតសម្រាប់ប្រទេសជាតិផងដែរ ។ ចំណែកវិស័យអាកាសចរស៊ីវិលនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងវិញ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយបើកចំហដើមមេ ដែលជាលទ្ធផលបានធ្វើឲ្យវិស័យមួយនេះមានការរីកចម្រើនទៅមុខយ៉ាងខ្លាំង ហើយបាននឹងកំពុងប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍មួយដែលមានភាពទាក់ទាញទាំងក្នុងតំបន់ និងពិភពលោក ។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរណ៍ស៊ីវិលឆ្នាំ២០១៣-២០១៧ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០១៨-២០២៣កន្លងទៅនេះ ឯកឧត្តម **ម៉ៅ ហាវឡាវ** រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានដាក់ចេញយុទ្ធសាស្ត្រផែនការសកម្មភាព និងទិសដៅការងារអាទិភាពសម្រាប់ឲ្យគ្រប់អង្គភាពក្រោមឱវាទបន្តអនុវត្តដើម្បីសម្រេចបាននូវទស្សនៈវិស័យដែលបានដាក់ចេញគឺ «អភិវឌ្ឍន៍ប្រព័ន្ធអាកាសចរណ៍ស៊ីវិល ដែលមានសុវត្ថិភាព សន្តិសុខល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើ

ជាតាតាមកំណត់សំខាន់សម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ច និងសេវាកម្មប្រទេសជាតិ ដោយរួមជាមួយនឹងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងនៅក្នុងវិស័យអាកាសចរណ៍នេះ» ។ ផ្ដើមចេញពីនេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ (រាជធានីភ្នំពេញ, ខេត្តសៀមរាប និងខេត្តព្រះសីហនុ) ត្រូវបានធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមានទាំងរូបភាព និងសមត្ថភាពដោយមានការពង្រីកស្ថានីយអ្នកដំណើរ ចំណតអាកាសយាន (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពង្រីកបានចំនួន ៦ចំណត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបពង្រីកបាន ៥ចំណត) ។ សម្រាប់អាកាសយានដ្ឋានទាំង ២នេះ អាចទទួលអ្នកដំណើរបានដល់ ១០លាននាក់ ជាការឆ្លើយតបបានទៅនឹងតម្រូវការកំណើនអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានក្នុងស្រុកផងដែរ ដោយប្រើប្រាស់ថវិកាជាតិ ដែលទទួលបានពីការវិភាជផ្ទាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅបម្រើសេវាកម្មអាកាសចរណ៍ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានា ។ មកដល់ដើមឆ្នាំ ២០១៨នេះ នៅក្នុងប្រទេសកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ៣ កំពុងដំណើរការរួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។ អាកាសយានដ្ឋានខេត្តកោះកុងត្រូវបានរាជរដ្ឋាភិបាល ផ្តល់សម្បទានឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគ ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅតំបន់អេកូទេសចរណ៍នោះ ។ ចំណែកអាកាសយានដ្ឋានមណ្ឌលគីរី អាកាសយានដ្ឋានរតនគិរី អាកាសយានដ្ឋានខេត្តព្រះវិហារ និងអាកាសយានដ្ឋានខេត្តក្រចេះ រាជរដ្ឋាភិបាលបានប្រគល់ជូនអាជ្ញាធរខេត្តជាអ្នកគ្រប់គ្រងក្នុងឆ្នាំ២០១៦ ។ តាមរយៈគម្រោងវិនិយោគសាធារណៈ៣ឆ្នាំរំកិលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំ និងដាក់ស្នើសុំគម្រោងអាទិភាពជូនរាជរដ្ឋាភិបាលជារៀងរាល់ឆ្នាំក្នុងនោះមាន គម្រោងការស្តារ និងកែលម្អអាកាសយានដ្ឋានខេត្តស្ទឹងត្រែង និងអាកាសយានដ្ឋានខេត្តបាត់ដំបង ។ ឯកឧត្តម **ម៉ៅ ហាវឡាវ** បានលើកឡើងថា ក្នុងឆ្នាំ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិចំនួន ៣ទៀតនឹងត្រូវសាងសង់ឡើងស្របតាមស្តង់ដារអន្តរជាតិនៅខេត្តកណ្តាល ខេត្តសៀមរាប និងនៅខេត្តកោះកុង (តារាសាគរ) តាមរយៈការចូលរួមភាពជាដៃគូរវាងរដ្ឋ និងឯកជន ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ឯកជនក្នុងស្រុកចំនួន ១០ ក្រុមហ៊ុន កំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ និងទំនិញចេញ-ចូលលើដំណាក់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ ។

សមិទ្ធផល ៥ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មកម្ពុជា



រោងចក្រដំឡើងគ្រឿងបន្លាស់យានយន្ត (ខេត្តកោះកុង)

វិស័យឧស្សាហកម្ម បាននិងកំពុងអភិវឌ្ឍក្នុងទិសដៅមួយដែលមានការរីកចម្រើនជាបន្តបន្ទាប់ រួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិបន្តអភិវឌ្ឍ និងរក្សាបានកំណើនក្នុងរង្វង់៧% ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ។ ដោយអនុវត្តតាមទិសដៅដូចបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងរយៈពេល ៥ឆ្នាំ កន្លងទៅនេះ វិស័យឧស្សាហកម្មកម្ពុជាបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនគួរឲ្យកត់សម្គាល់ ។

តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា ចាប់តាំងពី ឆ្នាំ ២០១៣ ដល់ត្រីមាសទី២ ឆ្នាំ២០១៧ នៅប្រទេសកម្ពុជាមានរោងចក្រចំនួន ៧៦៤រោងចក្រ ត្រូវបានចេញប្រកាសបង្កើត គឺមានការកើនឡើង ២៤៦រោងចក្រ ស្មើនឹង ៤៧,៤៩% ធៀបនឹងអាណត្តិមុន(២០០៨-២០១២) ដែលចុះបញ្ជីបង្កើតបានតែ ៥១៨ រោងចក្រ។ ដោយសារកំណើននេះ បានធ្វើឲ្យចំនួនពលករកើតថ្មីមានចំនួន ៣៨៦.០១១នាក់ កើនឡើង ៣៣.០៩៤នាក់ ស្មើនឹង ៩,៣៨% និងបានបង្កើនតម្លៃសរុបបរិមាណផលិតផលនាំចេញចំនួន ៣៧.១៦៦លានដុល្លារ មានការកើនឡើង ១៦,១៩៣លានដុល្លារ ស្មើនឹង ៧៧,២១% ។ រោងចក្រសរុបមានចំនួន ១.៦៣០រោងចក្រ មានពលករសរុបចំនួន ៩៤៥.៥៩៦នាក់ ធៀបទៅនឹងចំនួនរោងចក្រកាលពីឆ្នាំ២០១២ មាន ៩០៧រោងចក្រគឺ កើនឡើងចំនួន ៨០% និងចំនួនពលករមាន ៥៥៩.៥៨៥នាក់ កើនឡើង ៦៩% ។ តាមគូលេខបានបង្ហាញថា ឧស្សាហកម្មវិស័យកាត់ដេរ និងស្បែកជើង ជាឧស្សាហកម្មនាំមុខគេ មានរោងចក្រ សរុប១.១០២ រោងចក្រ មានចំនួនពលករ ៨១៩.៧៦៥ នាក់។ បន្ទាប់មកមាន ឧស្សាហកម្មធីមី កៅស៊ូ និង ប្លាស្ទិក មានរោងចក្រចំនួន ១២០ រោងចក្រ និងឧស្សាហកម្ម

អាហារភេសជ្ជៈមាន ១២០ រោងចក្រ។ ក្រៅពីនេះក៏មានប្រភេទឧស្សាហកម្មថ្មីៗដែលមាន តម្លៃបន្ថែមខ្ពស់ប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា ដំឡើងទោចក្រយាន គ្រឿងបន្លាស់យានយន្ត គ្រឿងបង្កើនទ្រព្យនិង បរិក្ខារអគ្គិសនី សម្ភារសំណង់ ។ល។ ដែលឧស្សាហកម្មប្រភេទនេះ មួយចំនួនធំ ពុំធ្លាប់មានទេ កាលពី៥ឆ្នាំមុន។

ជាមួយគ្នានេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការលើកកម្ពស់បច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាតួនាទីស្នូលក្នុងការអភិវឌ្ឍឧស្សាហកម្ម តាមរយៈការបង្កើនចំណេះដឹង និងការអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជួយឲ្យមាន កំណើនការងារ និងបង្កើតតម្លៃបន្ថែម ។ ភាពចាំបាច់ក្នុងការជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាកម្លាំងចលករសំខាន់សម្រាប់គាំទ្រការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាពព្រមទាំងជាចំណែកមិនអាចខ្វះបាន ក្នុងការកសាងខ្សែនឧស្សាហកម្មជាតិ ជឿនលឿន។ ក្រសួងបានណែនាំអំពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេស សុវត្ថិភាពឧស្សាហកម្ម និងបានចេញវិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេសសុវត្ថិភាពឧស្សាហកម្ម ចំនួន ៦.៨៦២វិញ្ញាបនបត្រ ដល់រោងចក្រ និងសិប្បកម្ម និងបានកសាងផែនការមេជាតិ ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា ឆ្នាំ២០១៤-២០២០ ព្រមទាំងសហការរៀបចំក្នុងក្របខណ្ឌអាស៊ាន នូវផែនការសកម្មភាព ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់អនុវត្តន៍ឆ្នាំ២០១៦-២០២៥។

ក្នុងគោលបំណងបង្កបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយតម្លាភាពនិងសមធម៌ ប្រកបដោយទំនុកចិត្តក្រោមការចង្អុលដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានពង្រឹង និងពង្រីកវិសាលភាពការងារ កម្មសិទ្ធិឧស្សាហកម្ម តាមរយៈការចូលជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកស្តីពីការប្រើប្រាស់ប្រព័ន្ធស្វែងរក និងវាយតម្លៃប្រកាសនីយបត្រកក្កកម្ម ចូលជាសមាជិកពេញសិទ្ធិទី ១៥១ នៃសន្និសីទសហប្រតិបត្តិការប្រកាស នីយបត្រកក្កកម្ម និងចូលជាសមាជិកទី៦៦ នៃសន្និសីទក្រុងហ្សឺណែវ(ឆ្នាំ១៩៩៩) នៃកិច្ចព្រមព្រៀងទីក្រុង ហេច ទាក់ទងនឹងការចុះបញ្ជីគំនូរឧស្សាហកម្មអន្តរជាតិ។ ឆ្លើយតបទៅនឹងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យកម្មសិទ្ធិឧស្សាហកម្ម និងដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រសួងបានរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីប្រកាសនីយបត្រកក្កកម្ម វិញ្ញាបនបត្រ ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម។ ប្រព័ន្ធទំនើបកម្ម។ កម្មសិទ្ធិឧស្សាហកម្ម (Industrial Property Automation System-IPAS) ត្រូវបានបង្កើតឡើងដើម្បីបង្កើនការចុះបញ្ជីបានលឿន និងបង្កភាពងាយស្រួលក្នុងការ

គ្រប់គ្រងទិន្នន័យប្រកាសនីយបត្រកកកម្ម និងគំនូរឧស្សាហកម្ម ព្រមទាំងជួយសម្រួលដល់ការស្រាវជ្រាវកម្មទិន្នន័យ ប្រកាសនីយ-បត្រកកកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម។ មកទល់ពេលនេះ ប្រកាសនីយបត្រកកកម្មចំនួន ២៨ និងគំនូរឧស្សាហកម្មចំនួន៣២៣ ត្រូវបានចុះបញ្ជី និងទទួលពាក្យស្នើសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ចំនួនសរុប ៥០ ដែលជាសមិទ្ធផលថ្មីក្នុងវិស័យនេះ។

ក្នុងរយៈពេល ៥ឆ្នាំនេះ ដែរក្រសួងបានយកចិត្តទុកដាក់ដល់ការលើកកម្ពស់គុណភាពផលិតផល និងសេវា ដើម្បីធានាដល់ការប្រកួតប្រជែងក្នុងទីផ្សារប្រកបដោយសមធម៌។ ការងារវាយតម្លៃទទួលស្គាល់ត្រូវបានយកចិត្តទុកដាក់ និងពង្រឹង ដោយសម្រេចនូវសមិទ្ធផលធំៗមួយចំនួនដែលមានពាក់ព័ន្ធនឹងជីវភាពរស់នៅ និងសុខភាពរបស់ប្រជាជនទូទាំងប្រទេស ដូចជាបានពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ តាមរយៈការពង្រឹងនូវសមត្ថភាពអង្គភាពវាយតម្លៃភាពអនុលោម និងមន្ទីរពិសោធន៍លើគ្រប់វិស័យនៅទូទាំងប្រទេស សំដៅធ្វើយ៉ាងណាពង្រឹងការអនុវត្តតាមគោលការណ៍ស្តង់ដារអន្តរជាតិកំណត់ ដើម្បីធានាបាននូវគុណភាពផលិតផលក្នុងការផលិតឲ្យមានគុណភាពល្អ សុវត្ថិភាព និងជាសុខភាពដល់អ្នកប្រើប្រាស់ ព្រមទាំងជួយគាំទ្រដល់ការនាំចេញនូវផលិតផល ទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ និងទប់ស្កាត់រាល់ទំនិញក្លែងក្លាយ ដែលចរាចរលើទីផ្សាររួមទាំងសម្រួលក្នុងការធ្វើពាណិជ្ជកម្មនាំចេញ នាំចូលទំនិញ ផលិតផលគ្រប់ប្រភេទ ដែលនេះជាផ្នែកមួយ ដែលបានជួយដល់ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ការងារលើកកម្ពស់ផលិតភាពដល់ផ្នែកស្ថាប័នរដ្ឋ និងឯកជនត្រូវបានយកចិត្តទុកដាក់ ដោយបាននិងកំពុងធ្វើការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ជូនឧស្សាហករ សិប្បករ និងស្ថាប័នពាក់ព័ន្ធអំពីវិធីសាស្ត្រលើកកម្ពស់ផលិតភាព សំដៅកាត់បន្ថយថ្លៃដើម បង្កើនគុណភាព ទិន្នផល ការប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងនូវទឹកចិត្តបំពេញការងាររបស់បុគ្គលិក-កម្មករ នូវជំនាញអភិវឌ្ឍន៍ផលិតភាពដូចជា៖ វិធីសាស្ត្រ-ស៥-(សម្រិត សម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ) វិធីសាស្ត្រលុបបំបាត់ភាពខ្វះខាត វិធីសាស្ត្រគ្រប់គ្រងដោយរូបភាព វិធីសាស្ត្រគ្រប់គ្រងផលិតកម្ម ប្រព័ន្ធចែទំនិញសរុប ប្រព័ន្ធគ្រប់គ្រងគុណភាព ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ប្រព័ន្ធផលិតកម្មលឿន (LEAN) ប្រព័ន្ធគ្រប់គ្រងពុទ្ធិ ប្រព័ន្ធគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតភាពបែតង និងឧត្តមភាពធុរកិច្ចសរុបបានចំនួន១.៩០១ នាក់និងបណ្តុះបណ្តាលនៅក្រៅប្រទេសបានចំនួន១៦៣គម្រោង មានអ្នកចូលរួមចំនួន២៦០នាក់ ។ កិច្ចការទាំងអស់នេះបានរួមចំណែកជួយដល់រោងចក្រ សហគ្រាសធុនតូច និងមធ្យម ពង្រឹងបាននូវសមត្ថភាពរបស់ខ្លួន និងធានាបានស្ថិរភាពក្នុងផលិតកម្មដែលជាមូលដ្ឋានបង្អែកនៃការដោះស្រាយការងារជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍទីផ្សារ។

ថ្លែងនៅក្នុង ឱកាសសម្តែងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ និងពិព័រណ៍ឧស្សាហកម្ម សម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា «វិស័យឧស្សាហកម្ម និងសិប្បកម្ម ជាសំសេឈាមមួយដែលដើរតួ យ៉ាងសំខាន់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនទៅមុខឥតឈប់ឈរ ជាពិសេស គឺជំរុញវិនិយោគិនបរទេសនៅកម្ពុជា» ព្រមទាំងជួយជំរុញសកម្មភាពនាំចេញ និងនាំចូលទំនិញ។ ឯកឧត្តម បានបញ្ជាក់ទៀតថា វិស័យឧស្សាហកម្មដើរតួយ៉ាងសំខាន់ ក្នុងការជួយជំរុញវិស័យសេដ្ឋកិច្ច បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបានកំណើនប្រចាំឆ្នាំ ជាមធ្យម ៧ % ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ជាងនេះទៅទៀត រដ្ឋាភិបាលបានអនុម័តនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់២០២៥ យោងតាមទស្សនវិស័យឆ្នាំ២០៣០ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ សម្រាប់ប្រែក្លាយកម្ពុជា ទៅជាប្រទេសសេដ្ឋកិច្ចមួយ ដែលមានប្រាក់ចំណូលធុនកណ្តាល ដោយសង្កត់ធ្ងន់លើតួនាទីឧស្សាហកម្ម ជាកម្លាំងជំរុញកំណើនដ៏សំខាន់មួយនៅពេលអនាគត ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានវាយតម្លៃថា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរនិម្មាបនកម្មតំបន់ពិសេស នៅក្នុងការបង្កើតឡើងនូវសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការរៀបចំភាពជាដៃគូ សេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ កម្ពុជាកំពុងប្រែក្លាយខ្លួនជាបេក្ខភាពប្រកបដោយសក្តានុពលសម្រាប់ ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលផ្សារភ្ជាប់ទៅនឹងអ្វីដែលគេហៅថា រោងចក្រពិភពលោក នៅតំបន់អាស៊ី តាមរយៈការខិតខំជំរុញការភ្ជាប់ទាំងខាងរូបវន្ត ឌីជីថល និងស្ថាប័ន ព្រមទាំងការបង្កើតទីផ្សារតំបន់មួយទូលំទូលាយប្រកបដោយចីរភាព។

នៅក្នុងគោលដៅយុទ្ធសាស្ត្រសម្រាប់ ៥ ឆ្នាំទៅមុខទៀត (២០១៨-២០២៣) ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានដាក់ចេញផែនការសកម្មភាពជាច្រើនដូចជា បន្តខិតខំធ្វើឲ្យសម្រេចបានសូចនាករសំខាន់ៗ ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ក្នុងនោះបន្ថយកម្រិតកកកម្មជំរុញ និងសម្រួលការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ស្បែកជើង ដំឡើងទោចក្រយាន គ្រឿងបន្លាស់យានយន្តគ្រឿងបង្កុំ អេឡិចត្រូនិច បរិក្ខារអគ្គិសនី សម្ភារសំណង់ បរិក្ខារមេកានិក។ល។ និងឧស្សាហកម្មផ្សេងទៀត ដែល ប្រើបច្ចេកវិទ្យា និងនវានុវត្តន៍មានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់កម្មករជំនាញ ជំនួសឲ្យកម្លាំងពលកម្មគ្មានជំនាញស្របនឹងសភាពការណ៍អភិវឌ្ឍន៍នៅកម្ពុជាក្នុងការកាត់បន្ថយភាព ក្រីក្រ។ បន្តជំរុញការអនុវត្តផែនការដែលបានដាក់ចេញរបស់ក្រសួង ទៅតាមវិធានការគោលនយោបាយ និងផែនការសកម្មភាព នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ។

ស្ថិតភាពយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺជា មូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យ



ឯកឧត្តម ជា សុផាវ៉ា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធពិធី ការដ្ឋានសាងសង់អាគារ World Trade Center Phnom Penh នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨

ការរីកចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាកំណើននៃវិស័យដទៃទៀត បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីទំនុកចិត្តដ៏មុតមាំរបស់អ្នកវិនិយោគទៅលើស្ថិរភាពយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ វិស័យសំណង់ជាវិស័យមួយដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាសសរស្តម្ភមួយក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិក្នុងចំណោមវិស័យទាំង៤គឺវិស័យវាយនភ័ណ្ឌ កាត់ដេរ ទេសចរណ៍ និងកសិកម្ម ។

ជាក់ស្តែងការវិនិយោគលើវិស័យសំណង់នៅប្រទេសកម្ពុជាឆ្នាំ២០១៧កន្លងទៅនេះ មានចំនួនសរុប ៣.០៥២ គម្រោងលើផ្ទៃក្រឡា ១០.៧៤៦.២១៩ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ៦.៤២៨.៧៩៤.១៧៩ ដុល្លារអាមេរិក ។ ទិន្នន័យនេះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ មានចំនួន ២.៤០៥ គម្រោង មានផ្ទៃក្រឡាសាងសង់សរុបចំនួន ១១.៤៤៤. ៧៣៦ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ៥.២៤៦.១២០. ៧០៤ ដុល្លារ គឺមានការកើនឡើងចំនួន ២២,៣១% ។ ក្នុងចំណោមគម្រោងវិនិយោគសរុបជាង ៣ពាន់គម្រោងនោះ ក្រសួងបានអនុម័តចំនួន២៣៦ គម្រោងដែលមានផ្ទៃក្រឡា សរុបចំនួន ៨.៣២៥.៨៤២ម៉ែត្រការ៉េ មានទុនវិនិយោគប្រមាណ ៥.៨៩៣. ៤៩៨.៥២០ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ មានចំនួន ៣៤៤គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួន ១០.០៣៧. ២៨៣ម៉ែត្រការ៉េ មានទុនវិនិយោគប្រមាណ ៤.៧៧៦.៧៦៤. ៩៣០ដុល្លារ គឺមានការកើនឡើងចំនួន ២៣,៣៧% ។ ចំណែកគម្រោងដែលអនុម័តដោយរដ្ឋបាលរាជធានី-ខេត្ត មានចំនួនសរុប ២.៨១៦គម្រោង មានផ្ទៃក្រឡាចំនួន ២.៤២០.៣៧៧ម៉ែត្រការ៉េ

មានទុនវិនិយោគប្រមាណ ៥៣៥.២៩៥.៦៥៩ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ មានចំនួន ២.០៦១គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១.៤០៧.៤៥៣ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤៧៩.៣៥៦.២៧៤ដុល្លារ គឺមានការកើនឡើងចំនួន ១១,៦៦% ។ តាមរបាយការណ៍ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឲ្យដឹងផងដែរថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ២០១៧មានចំនួន ២.២៩១គម្រោង មានផ្ទៃក្រឡាសរុបចំនួន៥.៥៦៥.១៩១ម៉ែត្រការ៉េមានទុនវិនិយោគ ២.២៣០.៦៥៤.៧១៩ដុល្លារ ។ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅរាជធានីភ្នំពេញសរុបមានចំនួន ៩៧៩គម្រោង ។ សូមបញ្ជាក់ថា សំណង់នៅទូទាំងប្រទេសគិតចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៣៩.៩០៣ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន ១០២.២៣៤. ៧៦៥ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៣៧.៧៧១.៦០៣.៩១១ដុល្លារ ។ ទិន្នន័យនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញនូវការបន្តជំរុញអភិវឌ្ឍន៍វិស័យសំណង់ ដែលទុនវិនិយោគនៅក្នុងឆ្នាំ២០១៧ មានជាង ៦.៤០០លានដុល្លារអាមេរិក កើនឡើងជិត ២២% ធៀបនឹងឆ្នាំ២០១៦ ។ របាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិស័យសំណង់បានបង្កើនការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០១៧នេះ គិតជាមធ្យមប្រមាណពី ២៥៥.០០០នាក់ ទៅ ២៦០.០០០ នាក់ ក្នុងមួយថ្ងៃ ។ ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ១២៥.០០០នាក់ ទៅ១៣០.០០០នាក់ ក្នុងមួយថ្ងៃ ។ ក្នុងឆ្នាំ២០១៧នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុង១ថ្ងៃអាចទទួលបានពី៣៥.០០០រៀល ដល់ ៤០.០០០រៀល កម្មករមានជំនាញ និងមេដឹកនាំ ក្នុង ១ថ្ងៃអាចទទួលបានពី ៥០.០០០រៀល ដល់៧៥.០០០រៀល ចំពោះវិស្វករស្ថាបត្យករនិងអ្នកជំនាញផ្សេងទៀតក្នុង១ខែអាចទទួលបានប្រាក់បៀវត្សពី ៤០០ ទៅ ២.៥០០ដុល្លារ ផងដែរ ។

នៅក្នុងឆ្នាំ២០១៧ នេះ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិសរុបចំនួនជាង ៣៧១ពាន់លានរៀល ដែលស្មើនឹងប្រមាណជាង ៩២លានដុល្លារអាមេរិក ដោយគិតទាំងចំណូលពីការផ្ទេរអចលនទ្រព្យ ។ ដោយឡែកក្នុងចំណូល ៣៧១ពាន់លានរៀលនោះរួមមានចំណូលពីសេវាសុវិយោធីមានចំនួន៤២.៤៧១.១៥៨. ១១៥រៀល ក្នុងនោះ ១-ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំនួន ៦.៦៥៥.៨៣៤.៩៣៥រៀល ២-ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំចំនួន ៣៥.៨១៥.៣២៣.១៨០រៀល ។ ចំណូលពីសេវាសំណង់មានចំនួន ៤.០២៥.៥០៥.៩៨០រៀល ។ ចំណូលពីការ

ជួលទីតាំងរោងចក្រសហគ្រាសមានចំនួន២៧៧.០៣៦.០៩០រៀល និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលដោយអង្គភាពពន្ធដារបានចំនួន ៣១៥.០៩៥.៣៧៩.០០៣រៀល ។

ការងារដោះស្រាយទំនាស់ដីក្នុងឆ្នាំ២០១៧ សម្រេចបានក្នុង យន្តការគណៈកម្មការសុរិយោដី គឺបានបញ្ចប់នីតិវិធីនៃការសម្រុះ សម្រួលសរុបបាន ៨៥ករណី ច្រានចោល ៣៧ករណី និងគូរវិវាទ សុំដកពាក្យបណ្តឹងចំនួន ១១ករណី ។ បើគិតចាប់ពីដំណើរការរហូត ឆ្នាំ២០១៧ នេះ សម្រេចដោះស្រាយបញ្ចប់បានចំនួន ៣.៦៥៥ ករណី ច្រានចោល ២.៥៤១ករណី និងគូរវិវាទសុំដកពាក្យបណ្តឹង ចំនួន ៨២៩ករណី ។ ក្នុងការដោះស្រាយវិវាទ ដោយក្រុមការងារ ក្រសួងរៀបចំដែនដីទទួលពាក្យបណ្តឹង៥១១ករណីបានដោះស្រាយ បញ្ចប់២៥ករណីនិងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹងឬបង្វែរទៅ សមត្ថកិច្ចពាក់ព័ន្ធចំនួន ៩៨ករណី ។ ក្រសួងរៀបចំដែនដីបានដាក់ ចេញនូវទិសដៅឆ្នាំ២០១៨ ដោយជំរុញការប្រកាសតំបន់វិនិច្ឆ័យ តាមភូមិនៅទូទាំងប្រទេសដើម្បីពង្រឹងការចុះបញ្ជីដីមានលក្ខណៈ ជាប្រព័ន្ធដែលបច្ចុប្បន្នសម្រេចបាន៦៦,៤%នៃក្បាលដីប៉ាន់ស្មាន សរុបប្រមាណ ៧លានក្បាលដី ។ បន្តពង្រឹងកិច្ចសហការជាមួយ រដ្ឋបាលរាជធានីខេត្តពន្លឿនការដោះស្រាយវិវាទដីដើម្បីសុវត្ថិភាព នៃការកាន់កាប់ដីនិងភាពសុខដុមរមនាក្នុងសង្គមជាតិសេសផ្សព្វផ្សាយ និងអនុវត្តន៍នូវបទដ្ឋានចិញ្ចឹមផ្លូវ និងផ្លូវថ្មីរឹងសាធារណៈសម្រាប់ សាធារណជន និងជនពិការ ។ ដោយឡែកការគ្រប់គ្រងការដ្ឋាន សំណង់ និងដាក់ចេញនូវវិធានការឲ្យបានទាន់ពេលវេលាទប់ស្កាត់ បទល្មើសសំណង់គ្រប់ប្រភេទព្រមទាំងលើកទឹកចិត្ត នូវស្ថាបត្យកម្ម ដែលមានរចនាបទខ្មែរ ។ បន្តការការពារដីចំណីឆ្នេរ និងអភិវឌ្ឍន៍តំបន់ ឆ្នេរ សមុទ្រកម្ពុជា ដោយរៀបចំយុទ្ធសាស្ត្រជាតិសមាហរណកម្មការ អភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាផែនការរៀបចំដីខេត្តប្លង់គោលប្រើប្រាស់ ដីក្រុង ផែនទីឆ្នេរសមុទ្រ ដីឆ្នេរសមុទ្រ និងប្លង់គោលប្រើប្រាស់ ដី កោះនៅខេត្តទាំង៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ។ អនុម័តផែនការ រៀបចំដីខេត្តព្រះសីហនុ ផែនការរៀបចំដីខេត្តបាត់ដំបង ប្លង់គោល ក្រុងសៀមរាប ប្លង់គោលក្រុងកំពត ប្លង់គោលក្រុងកែប ប្លង់គោល ក្រុងខេមរភូមិន្ទ ប្លង់គោលក្រុងកំពង់ចាម ប្លង់គោលក្រុងតាខ្មៅ ផែន ការប្រើប្រាស់ដីខេត្តនៃរាជធានីភ្នំពេញ និងប្លង់គោលនៃទីប្រជុំជន ជ្រៃធំ ខេត្តកណ្តាល ។ បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យ ឯកជនក្នុងការអនុវត្ត «គោលនយោបាយលើកទឹកចិត្ត និងការបង្កើត កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ » ជូនមន្ត្រី រាជការ និងប្រជាពលរដ្ឋដែលមានចំណូលមធ្យមចំណូលទាប និង ជនងាយរងគ្រោះ ។ បន្តធ្វើប្រតិភូកម្មដល់រដ្ឋបាលស្រុក ដែលបាន រៀបចំលក្ខណៈសម្បត្តិសមស្របចំនួន ៤៤ស្រុកបន្ថែមទៀតក្នុង ការចេញលិខិតអនុញ្ញាតសាងសង់លំនៅឋាន ដែលមានផ្ទៃក្រឡា សំណង់មិនលើសពី៥០០ម៉ែត្រការ៉េ និងកម្ពស់មិនលើសពី២ជាន់ គិតទាំងជាន់ផ្ទាល់ដី ដើម្បីឈានទៅសម្រេចបាន ៩០ក្រុង ស្រុក ខណ្ឌ ត្រឹមឆ្នាំ២០១៨ ដែលបច្ចុប្បន្នបានធ្វើប្រតិភូកម្មដល់ក្រុង ស្រុក ខណ្ឌ ចំនួន៤៦រួចហើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី **ជា សុផាវ៉ា** រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា «នៅក្នុងវិស័យ ដីធ្លី ក្រសួងបានបន្តខិតខំចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទដីធ្លីគ្រប់ រូបភាពដល់មូលដ្ឋាន ដែលបានធ្វើឲ្យចំនួនវិវាទ និងការតវ៉ានានា ថយចុះគួរឲ្យកត់សម្គាល់» ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមទៀត ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងវិស័យដីធ្លី ក្រសួងបានបន្ត ខិតខំគ្រប់គ្រងលើកម្មសិទ្ធិដីប្រើប្រាស់ និងបែងចែកដីធ្លី ប្រកប ដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅ បង្កើនប្រាក់ចំណូលដល់ថវិកាជាតិ ការកាត់បន្ថយ និងការលប់ បំបាត់ ភាពក្រីក្រ ការធានាសន្តិសុខស្បៀង ការគ្រប់គ្រងដីរដ្ឋ ការ ការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី **ជា សុផាវ៉ា** បានបញ្ជាក់ផងដែរថា នៅ ក្នុងការងាររៀបចំដែនដី នគរូបនីយកម្ម និងការងារគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ក្រសួងកំពុងខិតខំធ្វើឲ្យផែនដីនៅទូទាំង ប្រទេសត្រូវបានគ្រប់គ្រងប្រើប្រាស់ការពារ និងអភិវឌ្ឍប្រកបដោយ ចីរភាពតាមរយៈការធ្វើសមាហរណកម្មនូវផែនការ យុទ្ធសាស្ត្រ រៀបចំដែនដី សេដ្ឋកិច្ចសង្គម បរិស្ថាន និងវប្បធម៌ ព្រមទាំងការ រៀបចំ និងដាក់ឲ្យអនុវត្តនូវផែនការរៀបចំដែនដី ប្លង់គោល និង ផែនការប្រើប្រាស់ដីនៅតាមភូមិសាស្ត្រនីមួយៗ ។



វិស័យសំណង់កំពុងតែរីកដុះជាលំដាប់ខ្លាំងក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនធំៗទូទាំងព្រះរាជាណាចក្រកម្ពុជា



បដិវត្តន៍ឧស្សាហកម្មទី៤ - បញ្ហាប្រឈម និងកាលានុវត្តភាព

បច្ចុប្បន្ននេះ ពិភពលោករបស់យើងកំពុងតែស្ថិតនៅក្នុងដំណើរការរីកចម្រើនលូតលាស់ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលបង្កឱ្យមានបញ្ហាប្រឈមផង និងកាលានុវត្តភាពផង ដែលទាមទារ និងជំរុញឱ្យមានការឆ្លើយតបប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព ។

អ្វីទៅជាបដិវត្តន៍ឧស្សាហកម្មទី៤ ? នោះគឺជាយុគសម័យឧស្សាហកម្មដ៏សំខាន់បំផុតបន្ទាប់ពីឧស្សាហកម្មបដិវត្តន៍ជាបន្តបន្ទាប់ ចាប់ផ្តើមតាំងពីសតវត្សរ៍ទី ១៨មក ។ បដិវត្តន៍ឧស្សាហកម្មនេះ ត្រូវបានគេចាត់ទុកជាការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗដែលរួមបញ្ចូលគ្នាដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យាពិភពលោកបែបវិស្វកម្ម និងឌីជីថល មានឥទ្ធិពលលើគ្រប់ផ្នែកនៃចំណេះដឹង សេដ្ឋកិច្ច និងឧស្សាហកម្ម ។ បដិវត្តន៍ឧស្សាហកម្មទី៤ ត្រូវបានកសាងឡើងលើមូលដ្ឋាននៃបដិវត្តន៍ឌីជីថល តំណាងឱ្យរបៀបថ្មីៗទៀត ដែលតិចណាស់ត្រូវបានគេបញ្ចូលទៅក្នុងសង្គមមនុស្សជាតិ ឬក៏ សូម្បីតែនៅក្នុងដងខ្លួនមនុស្ស ។ វាត្រូវបានកត់សម្គាល់ដោយការរីកចម្រើនលើសលប់ផ្នែកតិចណាស់ក្នុងវិស័យមួយចំនួនដូចជា មនុស្ស យន្ត បញ្ហាសិប្បនិម្មិត គ្រប់ៗយ៉ាងត្រូវប្រើដោយអ៊ិនធើណែត បច្ចេកវិទ្យា ណាណូ បច្ចេកវិទ្យាជីវសាស្ត្រ ការប្រើម៉ាស៊ីនបោះពុម្ព៣D និងយានយន្ត បើកបរដោយខ្លួនឯង ។ បច្ចេកវិទ្យាដ៏ធំសំបើមនេះ ក៏មានឥទ្ធិពលជាខ្លាំងធ្លាប់ទំនាក់ទំនងទៅដល់មនុស្សរាប់ពាន់លាននាក់ តាមរយៈ Web ហើយវាបានផ្តល់អត្ថប្រយោជន៍ដ៏មានប្រសិទ្ធភាពសម្រាប់វិស័យជំនួញ ការចាត់ចែងការងារ ការធ្វើឱ្យប្រសើរឡើងវិញដល់បរិស្ថាន ។ បដិវត្តន៍ឧស្សាហកម្មទី៤ ក៏បានរួមចំណែកផ្តល់ឱកាស ដើម្បីជំរុញទំនាក់ទំនងរវាងមនុស្សជាតិ និងការដោះស្រាយជម្លោះផងដែរ ។

ប៉ុន្តែវាមានបញ្ហាប្រឈម និងកាលានុវត្តភាពរបស់វា ។ លោក Jayant Menon និង Anna Fink នៃធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការវិភាគទៅលើបញ្ហាទាំងនេះ ។ លោកបានសន្និដ្ឋានថា បញ្ហាប្រឈមមួយក្នុងចំណោម បញ្ហាប្រឈមធំៗនៃបដិវត្តន៍ឧស្សាហកម្មទី៤ នេះ គឺការបាត់បង់ការងារ ដែលបង្កឡើងដោយការធ្វើស្វ័យប្រវត្តិកម្ម និងភាពកាន់តែទំនើបលឿននៃបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ហាសិប្បនិម្មិត (artificial intelligence) ។ ការបាត់បង់ការងារនឹងបង្កផលប៉ះពាល់ដល់ប្រទេសមួយចំនួន ។ ការងារដដែលៗ ដែលប្រើជំនាញកម្រិតទាប (ដូចជាកម្មករក្នុង ខ្សែសង្វាក់ផលិតកម្មផ្នែកបង្កើនដើម) គឺជាអ្នកដែលងាយប្រឈមនឹង ហានិភ័យជាងគេ ។ ប៉ុន្តែការងារផ្តល់សេវាកាន់តែទទួលរងការគំរាម កំហែងផងដែរដូចជា នៅពេលដែលដំណើរការធុរកិច្ចមួយចំនួនត្រូវបានក្រុមហ៊ុនជួល ឱ្យអ្នកខាងក្រៅធ្វើជំនួសវិញ ។ ជាការឆ្លើយតបបន្ទាន់ការផ្តល់លទ្ធភាពឱ្យកម្មករគ្មានជំនាញអាចបង្កើនកម្រិតជំនាញរបស់ខ្លួន និងជួយទប់ទល់នឹងបញ្ហាគ្មានការងារធ្វើនៅតាមប្រទេសបញ្ចូលពលករ ក៏ដូចជាជួយធ្វើឱ្យ

កំណើនដែលសម្រេចបានក្នុងប្រទេសទទួលពលករមនុស្សនិរន្តរភាពទៅមុខទៀតហើយក្នុងពេលជាមួយគ្នាអាចជួយកាត់បន្ថយបញ្ហាវិសមភាពសេដ្ឋកិច្ច ដែលកំពុងបន្តមានការកើនឡើងរវាងតំបន់មួយ និងតំបន់មួយទៀតនិងរវាងប្រទេសមួយនិងប្រទេសមួយទៀត ។ ក្នុងរយៈពេលមធ្យម ឧស្សាហកម្មថ្មីៗនឹងមានការកើនឡើង ដូច្នេះពលករត្រូវការជំនាញថ្មីៗបន្ថែមទៀត ។ ការវិនិយោគលើការបង្កើនធនធានមនុស្សត្រូវតែចាប់ផ្តើមពីពេលនេះតទៅ ។ ជំនាញដែលត្រូវការជាចាំបាច់ គឺលើសពី សមត្ថភាពបច្ចេកទេសដូចជា សមត្ថភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហាដោយច្នៃប្រឌិតថ្មីជាដើម ។ លើសពីនេះ ការផ្លាស់ប្តូរក្នុងល្បឿនលឿនបែបនេះ តម្រូវឱ្យមានការផ្តល់ការបណ្តុះបណ្តាល និងឱកាសរៀនសូត្រ ពេញមួយជីវិតដល់មនុស្សពេញវ័យ ពេលគឺមិនត្រឹមតែជាការអប់រំក្នុងវ័យដំបូងៗនៃជីវិតប៉ុណ្ណោះទេ ។ លើសពីនេះ កិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមកត្រូវតែពង្រីកបន្ថែម ដើម្បីគ្របដណ្តប់លើមុខរបរថ្មីៗ ហើយ ក្នុងពេលជាមួយគ្នា ចាំបាច់ត្រូវតែមានការធ្វើសុខដុមនីយកម្ម និងសាមញ្ញ-កម្មវិធីការងារ ។

នៅមុនពេលដែលពិភពលោក បានឈានដល់ដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤ យើងធ្លាប់បានឆ្លង កាត់នូវដំណាក់កាលបដិវត្តន៍ឧស្សាហកម្ម ៣លើករួចមកហើយគឺ៖

- បដិវត្តន៍ឧស្សាហកម្មទី១ កើតឡើងចាប់ពីសតវត្សរ៍ទី១៨ ដល់ទី១៩ នៅអឺរ៉ុប និងអាមេរិក ។ វាគឺជាដំណាក់កាល ដែលសង្គមជនបទពឹងពាក់ តែទៅលើវិស័យកសិកម្មបានប្រែក្លាយមកជាទីក្រុង និងទីប្រជុំជនដែល ធ្វើវិស័យឧស្សាហកម្មវិញ ។ ឧស្សាហកម្មវាយនភណ្ឌ និងដែក រួមជាមួយនឹងការអភិវឌ្ឍន៍នៃម៉ាស៊ីនចំហាយ បានដើរតួនាទីជាកណ្តាលនៅក្នុង ដំណាក់កាលបដិវត្តន៍ ឧស្សាហកម្មនេះ ។

- បដិវត្តន៍ឧស្សាហកម្មទី២ កើតឡើងក្នុងរវាងឆ្នាំ១៨៧០ ដល់ឆ្នាំ១៩១៤ គឺមុនពេលសង្គ្រាមលោកលើក ទី១បន្តិច ។ វាគឺជា ដំណាក់កាលនៃការកើនឡើងនូវឧស្សាហកម្មផលិតដែកថែប ប្រេង អគ្គិសនី និង ការប្រើប្រាស់ថាមពលអគ្គិសនីដើម្បីបង្កើតផលិតផល ។ តិចណូឡូស៊ីថ្មីៗមានការរីកចម្រើនកាន់តែខ្លាំងក្នុងដំណាក់កាលនេះ ដូចជាការបង្កើត ទូរស័ព្ទ អំពូលភ្លើង ម៉ាស៊ីនចាក់ចម្រៀង គ្រឿងយន្តប្រើដោយចំហេះ ដូចជាក្បាលរថ ភ្លើងជាដើម ។

- បដិវត្តន៍ឧស្សាហកម្មទី៣ គឺជាដំណាក់កាលបដិវត្តន៍ឌីជីថល ជាពេលវេលានៃការរីកចម្រើន ពីការប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូនិច Analog និងមធ្យោបាយមេកានិចទៅកាន់បច្ចេកវិទ្យាឌីជីថល ។ យុគសម័យនេះ ចាប់ផ្តើមតាំងពីដើមទសវត្សឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន ។ មធ្យោបាយសម្រាប់ប្រើប្រាស់ក្នុងដំណាក់កាលនេះរួមមាន កុំព្យូទ័រ អ៊ិនធើណែត និងតិចណូឡូស៊ីផ្នែកទូរគមនាគមន៍ និងព័ត៌មាន ។



យីកេ គឺជាទម្រង់ល្ខោន ច្រៀងបែបបុរាណ មួយបែប ដែលប្រហែលជាយកឈ្មោះតាម ឧបករណ៍តន្ត្រីមួយប្រភេទគឺ «ស្តាយីកេ» ជា ប្រភេទស្តាយី ដែលមានវិជ្ជាមាត្រមុខស្តាយីជាង កម្រាស់ស្តាយី ។

ជាទូទៅគ្រប់ក្រុមសិល្បៈយីកេ ទាំងអស់សុទ្ធ តែមានប្រើស្តាយីនេះដូចគ្នា ពោលគឺស្តាយីនេះជា ឧបករណ៍តន្ត្រីចម្បងរបស់វង់សិល្បៈយីកេ ដែល មានចំនួនតិចឬច្រើនចាប់ពីពីរដល់ដប់បីស្តាយីតាម ទំហំក្រុមសិល្បៈ និងធនធាននៃក្រុមសិល្បៈ យីកេនីមួយៗ ។

ក្រៅពីស្តាយីកេ ក៏នៅមានឧបករណ៍តន្ត្រី មួយមុខទៀតគឺ ទ្រង់ចំហៀង ដើម្បីបើកក្បាល បទចម្រៀង និងជាមធ្យោបាយវិភាគសម្លេងឲ្យ ចម្រៀង អ្នកបន្ទូល និងអ្នកពោលផ្សំសំឡេងត្រូវ គ្នា។

ការតុបតែងលម្អកាយ នៃស្តាយីអ្នករាំហោមរោង មានពាក់ស្បែកម្នីក្បាល ឬពាក់មកដំ និងក្រម ខ្លះ មានពាក់ក្រចកដៃផង។ សិល្បករយីកេ មាន ស្រីមានប្រុសច្រៀងរាំ និងនិយាយខ្លួនឯងបន្ថែម ដោយពាក្យពោលនៃគ្រូធំ ដើម្បីកាត់នាក និង រៀបរាប់សាច់រឿងតាមល្បឿននីមួយៗផង។ គូ សម្តែងយក្សស្វា ឥសី ច្រើនយកតាមលំនាំល្ខោន

ក្បាច់បុរាណខ្មែរ តែគ្រឿងមិនមែនល្អប្រណិត ឡើយពោលគឺមានលក្ខណៈស្រែចម្ការ ។ តួពាក់ មុខទាំងនោះដូចជា យក្ស, ស្វា, ឬឥសី បើកាល ណាត្រូវនិយាយនោះ គេបង្ហើបមុខឡើងរុញទៅ លើក្បាលរួចទើបនិយាយ។

ចំពោះប្រភពនៃសិល្បៈយីកេ និងកាលបរិច្ឆេទ របស់ទម្រង់នេះនៅលើទឹកដីខ្មែរមានមតិយោបល់ ខុសៗគ្នាច្រើនណាស់៖

មតិខ្លះយល់ថា យីកេមានដើមកំណើតនៅ ឥណ្ឌូនេស៊ី ហើយត្រូវបានព្រះបាទជ័យវរ្ម័នទី២ ចម្លងយកមកក្នុងស្រុកខ្មែរ ក្រោយពេលដែល ព្រះអង្គយាងត្រឡប់មកពីប្រទេសនោះវិញ ។ មតិខ្លះទៀតយល់ថា យីកេ ប្រហែលមានដើម កំណើតនៅ ម៉ាឡេស៊ី ព្រោះនៅទីនោះ ទម្រង់ សិល្បៈនេះមានឈ្មោះថា «យីកេ» ត្រូវបានឆ្លង ចូលមកប្រទេសថៃ ទើបប្តូរឈ្មោះថា «លីកេ» ហើយក៏ប្តូរចូលមកដល់ប្រទេសកម្ពុជា រួចក៏ត្រូវ បានប្តូរឈ្មោះទៅជាយីកេតាមឈ្មោះដើមវិញ ។

ក្រោយពីការពិនិត្យស្រាវជ្រាវ អំពីលក្ខណៈ ពិសេសនៃទម្រង់សិល្បៈនេះគឺ នៅប្រទេសថៃ គេប្រើឧបករណ៍ពិណពាទ្យ រីឯនៅប្រទេសកម្ពុជា យើងប្រើឧបករណ៍ស្តាយីកេ ដែលជាលក្ខណៈ ពិសេសនៃទម្រង់សិល្បៈនេះ ដូច្នេះគឺវាខុសគ្នា

ស្រឡះ ។

ប៉ុន្តែមតិចុងក្រោយបានផ្ដោតទៅលើបងប្អូន ជនជាតិចាមប្រទេសចម្ប៉ា ដែលស្ថិតនៅប្រទេស វៀតណាមកណ្តាលភាគសព្វថ្ងៃ ដែលជាប្រទេស មានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា និងធ្លាប់ មានទំនាក់ទំនងជិតស្និទ្ធបំផុតដូចជា ញាតិមិត្ត សាច់សាលាហិត ហើយក៏ធ្លាប់មានទំនាស់ ឈ្លោះទាស់ទែងរហូតមានសង្គ្រាមជាមួយគ្នាជា ប្រវត្តិខ្លះៗដូចជា៖

- ទំនាក់ទំនងមិត្តរវាងព្រះចៅ (ស្តេចខ្មែរ) និងព្រះអសុចៃរាជ (ស្តេចចាម) ស.វទី១ ក្នុង រឿងព្រះចៅនាងនាគ ។
- ទំនាក់ទំនងរបស់ព្រះបាទ **ហ្វាងស៊ីយុន** ដ៏ជិតស្និទ្ធបំផុតជាមួយចម្ប៉ា ពាក់កណ្តាលស.វ ទី៣ រហូតដល់គេយល់ថា ប្រហែលព្រះអង្គបាន ពង្រីកអធិរាជភាព របស់ព្រះអង្គលើនគរចម្ប៉ា ទៀតផង ។
- ទំនាក់ទំនងរបស់ព្រះបាទស្រីសារ៉ុន (៦១៥- ៦៣៨) ដែលបានរៀបអភិសេកបុត្រីព្រះអង្គព្រះ នាម **សៈរ៉ានី** (ជារៈរ៉ានី) ជាមួយព្រះអង្គម្ចាស់ នៃនគរចម្ប៉ា ដែលបានបុត្រមួយអង្គទ្រង់ឡើង គ្រងរាជ្យនៅចម្ប៉ា ព្រះនាមវិក្រន្តា ។
- ព្រឹត្តិការណ៍ឆ្នាំ១១៧៧ ដែលចាមវាយបែក ក្រុងអង្គរ
- ព្រឹត្តិការណ៍ ឆ្នាំ ១១៨១-១២១៨ សង្គ្រាម ខ្មែរ និងចាមក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ បានបន្សល់តិកតាងមួយចំនួនយ៉ាងជាក់ស្តែង ដូចជា បងប្អូនជនជាតិចាម ប្រើស្តាយីកេនេះ សម្រាប់ពិធីធំៗផ្សេងៗ និងពិធីសាសនា។ ជន ជាតិចាមអង្គុយដំកងជារង្វល់មូលវាយស្តាយសូត្រ ធម៌ និងមានច្រៀងបទចម្រៀង ដែលសិល្បៈ យីកេយើងប្រើសព្វថ្ងៃគឺបទ ម៉ារីយីង ជាដើម ។

មិនតែប៉ុណ្ណោះ ក្នុងក្បួនហែរល្បហាយត្រា នៅ សៀមរាបអង្គរ ឬនៅរាជធានីភ្នំពេញ គេឃើញ បងប្អូនចាមចូលរួមហែរ ដោយប្រើស្តាយីកេ ចំនួន៤០ ទៅ៦០ ស្តាយីមានច្រៀង បន្ទូលដោយ បទ «សាមសេ» ជាកស្តុតាងស្រាប់។

ហេតុនេះហើយ ទើបអ្នកសិក្សាស្រាវជ្រាវ ខ្មែរសន្និដ្ឋានថា សិល្បៈយីកេនេះជាមរតកដើម របស់បងប្អូនចាមនៃនគរចម្ប៉ា ដែលត្រូវបាន ប្រជាជនខ្មែរចម្លងយកមកប្រើហែលក្នុងសម័យ នគរភ្នំ (ស.វទី១ និង ស.វទី៦) ឬសម័យចេនឡា (ស.វទី៧ - ស.វទី៨)

ចំណោមកាលក្រោយមក គូបផ្សំដោយគំនិត ថ្លៃប្រឌិតនៃសិល្បករដូនតាខ្មែរផង សិល្បៈយីកេ

ក៏បាន វិវឌ្ឍន៍ខិតមកជាលក្ខណៈពិសេសជាខ្មែរ និងមានប្រជាប្រិយភាពយ៉ាងធំធេង ក្នុងសង្គម ខ្មែរ រហូតអាចសម្តែងជាជឿជាក់កាន់កាប់ រឿង ប្រវត្តិសាស្ត្រជាតិ ឬរឿងទាំងឡាយ ដែលចោទ និងដោះស្រាយបញ្ហាសង្គមនិងមនុស្សខ្មែរនោះ ផង។

ក្នុងសម័យសង្គមរាស្ត្រនិយម យើងសង្កេត ឃើញក្រុមសិល្បៈយីកេជាច្រើនក្រុម នៅតាម ខេត្តនានាដូចជា តាកែវ កំពត កំពង់ធំ កំពង់ចាម សៀមរាប និងខេត្តកណ្តាល។ ភាគច្រើនក្រុម សិល្បៈយីកេទាំងនោះ មានលក្ខណៈជាសិល្បៈ មហាជន សិល្បករទាំងអស់ភាគច្រើនក្រោយពី

អ្នកដឹកនាំរឿងនិយាយរៀបរាប់សាច់រឿងត្រួសៗ ហើយពួកគេចាប់សម្តែង ដោយប្រើកាយវិការ និយាយ ឬច្រៀងដោយឥតព្រៀងទុក គឺធ្វើទៅ តាមការយល់ដឹងនៃទេពកោសល្យរៀងៗខ្លួន ។ រហូតមកដល់ឆ្នាំ១៩៦៥ ទម្រង់សិល្បៈ យីកេនេះ និងទម្រង់ល្ខោនដទៃទៀត ត្រូវបាន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្វើការ ស្រាវជ្រាវ និងរក្សាទុកនូវធាតុដើមនៃទម្រង់ សិល្បៈនីមួយៗនោះឲ្យស្ថិតក្នុងដៃមហាជន ហើយ ក្នុងនោះ សាកលវិទ្យាល័យផ្តើមឲ្យមានការរៀប រយពេលគីមុនសម្តែងត្រូវបានសរសេររឿង និង ទន្ទេញឲ្យបានចាំបាច់ស្របតាមតំបន់ និងមានអ្នកដឹក

នាំសម្តែងត្រឹមត្រូវថែមទៀតផង។ ដោយស្មារតី ធ្វើឲ្យមានការអភិវឌ្ឍន៍ចម្រើន ទម្រង់សិល្បៈ យីកេត្រូវបានរក្សាធាតុដើមទាំងស្រុង ហើយក៏ មានការគាំទ្រពេញនិយមយ៉ាងខ្លាំងពីស្រីទាប មហាជនអ្នកទីក្រុង និងបញ្ញវន្តគ្រប់លំដាប់ថ្នាក់ រហូតមកដល់សម័យបច្ចុប្បន្ន ។

ទស្សនៈនិយាមភាពមួយដែលត្រូវបានល្បីខ្លួនខ្លា ពេញពិភពលោកនោះគឺ សិល្បៈយីកេសម្តែង រឿងទុំទាវ និងជារឿងល្ខោនខ្មែរដែលបានសម្តែង ច្រើនលើកជាងគេបំផុតនៅប្រទេសកម្ពុជា ។

ឯកសារយោងស្រប៖ ពេទ្យ ឧត្តមស្រី

តមកពីទំព័រទី ១៩

រីឯក្រុមហ៊ុនអាកាសចរណ៍បរទេសមានចំនួន ៤០ក្រុមហ៊ុន ។ ក្រុមហ៊ុនអាកាសចរណ៍ឯកជនក្នុងស្រុកទាំង ១០នោះរួមមាន៖ ១-ក្រុមហ៊ុន ខាមបូឌា អង្គរ អ៊ែរ ២-ក្រុមហ៊ុន ស្ពាយអង្គរ អ៊ែរឡាញ ៣-ក្រុមហ៊ុន ខេមបូឌា បាយ័ន អ៊ែរឡាញ ៤-ក្រុមហ៊ុន បាសសាក អ៊ែរ ៥-ក្រុមហ៊ុន ជេស៊ី ខាមបូឌាអ៊ិនធើណេសសិនណាល អ៊ែរឡាញ ៦-ក្រុមហ៊ុន ឡានមី អ៊ែរឡាញ ៧-ក្រុមហ៊ុន ស្នូលផ្លែឈើណេត ៨-ក្រុមហ៊ុន ហេលីខបធីរ ខេមបូឌា (ក្រុមហ៊ុនឧទ្ធិម្ពាតចក្រ) ៩-ក្រុមហ៊ុនហេលីស្ការខេមបូឌា(ក្រុមហ៊ុនឧទ្ធិម្ពាតចក្រ) និង១០- ក្រុមហ៊ុន ញញើន ឌីវេលឡបមិន គ្រុប (ក្រុមហ៊ុនឧទ្ធិម្ពាតចក្រ) ។ ឯកឧត្តម **ស៊េរី ហាវឡាវ** ក៏បានលើកឡើងថា មានក្រុមហ៊ុន អាកាសចរណ៍មួយចំនួនទៀតបាន និងកំពុងស្នើសុំវិញ្ញាបនបត្រ ប្រតិបត្តិការហោះ (AOC) ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីដំណើរការហោះហើរដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុង ស្រុក និងក្រៅស្រុក ។ ដោយឡែក កំណើនអ្នកដំណើរនៅ ឆ្នាំ២០១៧ បានកើនដល់ចំនួន ៨លាននាក់ (ចេញ-ចូល) នៅ អាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់ប្រទេសកម្ពុជា (អាកាស យានដ្ឋាន អន្តរជាតិភ្នំពេញ-សៀមរាប-ខេត្តព្រះសីហនុ) ។ ចំណែក កំណើនការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានលានដល់ចំនួន ៦០ពាន់តោន (នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣) ។ ចំណែក ចំនួន ជើងហោះហើរ (Flight Movement) នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ មានចំនួនជាមធ្យម ៥៥ជើង ក្នុងមួយថ្ងៃ ឬ ១៦៥០ជើងក្នុងមួយខែ។ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំនួនជាមធ្យម ៥៧ជើងក្នុងមួយថ្ងៃឬ ១៧១០ជើងក្នុងមួយខែ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនជាមធ្យម ៨ជើង ក្នុងមួយថ្ងៃ ឬ ២៤០ជើង ក្នុងមួយខែ ។ រីឯការហោះហើរ ឆ្លងកាត់ដែនអាកាសកម្ពុជា (Over Flight) មានចំនួនជាមធ្យម ១៥៣ជើង ក្នុងមួយថ្ងៃ ឬ ៤៥៨៥ជើង ក្នុងមួយខែ ។ ជាមួយ កំណើននេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាបានបង្កើតការងារ ដោយផ្ទាល់ និងដោយប្រយោលមានចំនួន ១,៧លាននាក់ ស្មើនឹង ២០% នៃចំនួនប្រជាជនធ្វើការសរុបរបស់ប្រទេសកម្ពុជា និងបាន ផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ និងដោយប្រយោល ប្រមាណជា ២,៧ពាន់លានដុល្លារ ស្មើនឹង ១៧% នៃផ.ស.ស

ព្រមទាំងបានគាំទ្រ និងជំរុញធ្វើឲ្យមានកំណើនដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ការទាក់ទាញ និងការជំរុញដល់ការវិនិយោគផ្ទាល់ ពីបរទេស (FDI) និងធុរកិច្ចក្នុងស្រុក ។ ក្រៅពីនេះវិស័យអាកាស ចរណ៍បានធ្វើឲ្យមានការតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស វប្បធម៌ និងវប្បធម៌ ផ្តល់នូវមាត់ច្រកទៅកាន់ទីផ្សារ ការផ្សារភ្ជាប់ និងធ្វើឲ្យកាន់តែខិតជិតគ្នាឡើងរវាងប្រទេសកំពុង អភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឍរួចហើយ ។

មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារនោះ ឯកឧត្តម**មិនឈិន** ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជាអគ្គនាយកដ្ឋាន នៃទីស្តីការគណៈរដ្ឋមន្ត្រី បានកត់សម្គាល់ឃើញនូវការរីកចម្រើន នៃអាកាសចរណ៍ស៊ីវិល ដែលកន្លងមកក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន បានចូលរួមយ៉ាងសកម្មក្នុងការធ្វើឲ្យ សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត និងបានស្នើឲ្យ បន្តពង្រឹង កិច្ចសហការក្នុងភាពជាដៃគូកម្រិតជំនាញ ជាមួយរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិលបន្ថែមទៀត ដើម្បីជំរុញឲ្យវិស័យនេះកាន់ តែមានការវិវត្តន៍ប្រសើរឡើង ។ ឯកឧត្តម **មិន ឈិន** ក៏បានស្នើ ឲ្យយកចិត្តទុកដាក់លើការកែទម្រង់ស្ថាប័ន ដែលត្រូវកែសម្រួល រចនាសម្ព័ន្ធរបស់រដ្ឋលេខាធិការដ្ឋានឲ្យបានសមស្របឆ្លើយតប ទៅនឹងតម្រូវការការងារផង និងសមស្របទៅនឹងនិន្នាការទូទៅ ក៏ ដូចជាការវិវត្តន៍វិស័យអាកាសចរណ៍ស៊ីវិលអន្តរជាតិផង ។ ត្រូវកែ សម្រួលផ្នត់គំនិត និងឥរិយាបថការងារ ដោយការយកសមភាព តម្លាភាព សមត្ថភាព និងតម្កល់ផលប្រយោជន៍ជាធំ ។ ត្រូវយកចិត្ត ទុកដាក់ដោះស្រាយចំណុចខ្វះខាតនានាដែលអង្គការអាកាសចរណ៍ ស៊ីវិលអន្តរជាតិបានរកឃើញក្នុងពេលចុះមកធ្វើសវនកម្មនៅកម្ពុជា ទាំងផ្នែកសន្តិសុខ និងផ្នែកសុវត្ថិភាពអាកាសចរណ៍ ដើម្បីជៀស ឲ្យផុតពីការដាក់កម្ពុជាទៅក្នុងបញ្ជីខ្មៅ ។ ត្រូវយកចិត្តទុកដាក់ក្នុង ការរៀបចំ និងកែសម្រួលបទបញ្ញត្តិបច្ចេកទេសអាកាសចរណ៍ និង ឯកសារណែនាំអនុវត្តនានាឲ្យស្របតាមស្តង់ដារអប្បបរមាបស់អង្គការ អាកាសចរណ៍អន្តរជាតិ ។ យកចិត្តទុកដាក់លើកកម្ពស់កម្រិតវិជ្ជាជីវៈ មន្ត្រីបច្ចេកទេសឲ្យកាន់តែខ្ពស់ស្របតាមតម្រូវការស្តង់ដារអន្តរជាតិ ជាពិសេសយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលមន្ត្រីបន្តជំនាញ យុវជនដែលមានសក្តានុពល ។



ស្រុកសង្គមថ្មី នាពេលបច្ចុប្បន្ន



ក្រុមការងារនិងមន្ត្រីមូលដ្ឋានស្រុកសង្គមថ្មីចុះពិនិត្យស្ថានភាព បង្គុបផ្ដើមផលរបស់ប្រជាជន



ផ្លូវខេត្តបំបែកស្ថិតនៅផ្លូវជាតិលេខ៦២ ចូលទៅស្រុកសង្គមថ្មី

ជាស្រុកដែលមានទំហំផ្ទៃដីតូចជាងគេ ទី២ ក្នុងចំណោមស្រុកទាំង៧ របស់ខេត្ត ព្រះវិហារ ស្រុកសង្គមថ្មីស្ថិតនៅចម្ងាយ ជាង ៦០គ.ម ទិសនិរតីទីប្រជុំជនខេត្ត ។ ស្រុក មាន៥ឃុំនិង២៤ភូមិ ។ ភូមិមួយចំនួន នៃឃុំទាំងនេះខ្វះជាតំបន់ភ្នំ ខ្វះជាតំបន់ ខ្ពង់រាប ខ្វះជាតំបន់ព្រៃឈើនិងទំនាបតិចតួច។

កូមិសាស្ត្រ ទឹកដីនិងមនុស្ស :

បើចង់ធ្វើដំណើរទៅកាន់ស្រុកនេះ យើង អាចធ្វើដំណើរតាមផ្លូវជាតិលេខ៦២ ពីទី ប្រជុំជនខេត្ត(ត្បូងឃ្មុំមានជ័យ)ទិសខាងលិច មកកើតនិងអាចមកពីទិសខាងកើត ស្រុក រវៀង រួចបត់ចូលទៅទិសខាងត្បូងតាមផ្លូវ ខេត្តត្រង់ឃុំរំដោះស្រុករវៀងឬ ចូលពីទិស ខាងលិចឈៀង ខាងត្បូងពីទីប្រជុំជន ស្រុក គូលែន និងផ្លូវមួយទៀតពីខាងត្បូង នៃស្រុកស្មោងខេត្តកំពង់ធំ មកទិសខាង ជើង ។

បើប្រៀបធៀបនឹងអតីតកាល ស្រុក សង្គមថ្មីនាបច្ចុប្បន្ន មានការប្រែប្រួលរីក- ចម្រើនច្រើន ហើយពេលនេះត្រូវបានកាត់ បន្ថយពីពាក្យថា តំបន់ដាច់ស្រយាលមក ជាតំបន់ ដែលមានជីវិតរស់រវើកក្នុងវិស័យ សេដ្ឋកិច្ចនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លើច្រើនវិស័យ។

លោក **វ៉ា សេដ្ឋា** ប្រធានក្រុមប្រឹក្សាស្រុក និងជាអនុប្រធានគណៈកម្មាធិការគណៈ - បក្សប្រជាជនកម្ពុជា ស្រុកសង្គមថ្មីបានរៀប

រាប់សង្ខេបពីភូមិសាស្ត្រ និងប្រជាសាស្ត្រ នៃស្រុកប្រាប់ទស្សនាវដ្តីប្រជាជនថា ស្រុក នេះមាន ៥ឃុំ ជាចំណុះ ក្នុងនោះមានឃុំ ចំរើន ឃុំអោង ឃុំភ្នំត្បែង១ ឃុំស្មៅ និងឃុំ រណសិរ្ស។ មាន២៤ភូមិ។ ឃុំអោង និងឃុំ រណសិរ្សមានភូមិច្រើនជាងគេ ដោយឃុំ នីមួយៗមាន ៦ភូមិ។ មានផ្ទៃដីសរុប ១.៣២៣,៦៦គីឡូម៉ែត្រក្រឡា ។ ក្នុងនោះ មានផ្ទៃដីបង្កើនផលទំហំ១៦.៤៥០ហិ.ត (ដីធ្លីស្រែ៥.២៥០ហិ.ត), ដីធ្លីចម្ការ (៩០% ជាដីក្រហម)១១,២០០ហិ.ត,ដីដំណាំកសិ- ឧស្សាហកម្ម ៧.២៨៦ហិ.ត, ដីដំណាំរួមផ្សំ ៣.៨៨២ ហិ.ត ដីដំណាំឈើហូបផ្លែ៣២ ហិ.ត និង ដីលំនៅឋាន ជាង៤.០០០ហិ.ត។ ក្រៅពីនោះជាផ្ទៃភ្នំត្បែងមួយកំណាត់, ផ្ទៃព្រៃ បឹងប្តូរនិងវាលស្មៅ។

ស្រុកនេះបង្កើតឡើង នៅទសវត្សរ៍ទី ៦០ នៃសតវត្សរ៍ទី២០ ។ លុះដល់ក្រោយឆ្នាំ ១៩៧៩ រដ្ឋាភិបាលសាធារណរដ្ឋប្រជា- មានិត កម្ពុជាបានបង្កើតឈ្មោះឃុំចំនួន១៣ ដែលសុទ្ធតែផ្ដើមដោយអក្សរ "រ" នៃស្រុក រវៀងនោះ បានកាត់មួយឃុំគឺឃុំរណសិរ្ស មកឲ្យចំណុះរដ្ឋបាលនៃស្រុកសង្គមថ្មី។

បច្ចុប្បន្ន ក្នុងស្រុកមានពលរដ្ឋចំនួន៥. ២៦១គ្រួសារស្មើនឹង មនុស្សរាយ១៩.៨៥៦ នាក់ (ស្រី១០.០៥៧នាក់)។ក្នុងនោះពលរដ្ឋ អាយុ១៩ឆ្នាំឡើងចំនួន ១៣.២២៤នាក់ (ស្រី៦.៧៨៣នាក់)។ មានផ្ទះ៤.២៨៧ខ្នង។ ក្នុងនោះផ្ទះឬក្រោមឈើលើប្រក់ក្បឿង ,

ផ្ទះឈើប្រក់ក្បឿងមានជិត៣០%។

ប្រជាជនដែលរស់នៅទីនេះ ជាជន ជាតិខ្មែររស់នៅលើភូមិចាស់ តាំងពីដើម មកស្ទើរតែទាំងអស់ ។ ឯអ្នកចំណូលថ្មី មានតិចតួច ហើយបច្ចុប្បន្នពលករចំណាក ស្រុកក៏មានតិចតួចដែរ។ ប៉ុន្តែឥរិយាបថ ពលរដ្ឋបានផ្លាស់ប្តូរប្រើនដូចជា ប្តូរពីស្រែ ចម្ការបែបយថាផលចម្ការពនេចរ និង ដើម្បីបង្កប់មាត់ មកជាអាជីវកម្ម ដើម្បី លក់ប្រកួតប្រជែងនៅទីផ្សារ និងដើម្បី ជីវភាពធូរធារ។

អ្វីខ្លះ ដែលពលរដ្ឋចង់បាន ហើយអាជ្ញាធរ និងជំនាញឆ្លើយតបបាន:

លោក **រស់ ហេង** អភិបាលស្រុកនិងជា ប្រធានគណកម្មាធិការ គណបក្សប្រជាជន កម្ពុជា ស្រុកសង្គមថ្មីមានប្រសាសន៍ថា នៅ តំណាក់កាលចុងក្រោយនេះ ពលរដ្ឋក៏ដូច មន្ត្រីអាជ្ញាធរនិងជំនាញនៅមូលដ្ឋានដែរអ្វី ដែលចង់បានជាអាទិភាព គឺ ទី១- ផ្លូវថ្នល់ ស្ពាន លូភ្ជាប់ចូលភូមិសាស្ត្រ។ ក្នុងនោះ រាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ ជនបទបានជួយ និងកំពុងស្ថាបនាផ្លូវក្រាល កៅស៊ូ២ ខ្សែពីបំបែកផ្លូវជាតិលេខ ៦២ ត្រង់ឃុំរំដោះស្រុករវៀង ចូលមកឃុំចំរើន ជាប្រជុំជនស្រុក និងឃុំស្មៅស្រុកសង្គមថ្មី ប្រវែងជាង២០គ.ម និងផ្លូវលំជនបទថ្មីលើ ផ្លូវប្រពៃណី ដោយក្រាលក្រសមួយខ្សែ ប្រវែងជាង២៨គ.ម និងកសាងស្ពានលូធំៗ ពីទីប្រជុំជនស្រុកគូលែនមកស្វាយប៉ាតឃុំ



ស្រូវស្រែកនិងមកនៅឃុំអាង



សកម្មភាពលក់ដូរបស់ប្រជាជននៅស្រុកសង្កមថ្មី

ស្មៅនៃស្រែកសង្កមថ្មី។ ក្រៅពីនោះ ថវិកាមូលនិធិ ក៏បានកសាងផ្លូវលំភ្ជាប់ពីប្រជុំជនស្រុកទៅឃុំ ក្នុងឃុំ និងទៅភូមិមួយចំនួនទៀត។ ប៉ុន្តែក៏នៅមានសេចក្តីត្រូវការផ្លូវលំជាច្រើនទៀត ទៅកាន់ភូមិនៅចោលៗ ឬដាច់ឆ្ងាយ។

ទី២- ប្រព័ន្ធទឹកស្អាតដូចជាស្រះ អណ្តូង ។ ប្រព័ន្ធនេះនៅខ្វះខាតច្រើនណាស់ ។ ភូមិសាស្ត្រស្រុកជាតំបន់ខ្ពង់រាបនេះ មិនសូវមានស្ទឹង អូរ បឹងត្រពាំងទេ។ ចំពោះបណ្តាញទឹកស្អាត ការផលិតទឹកស្អាតទើបមានទីតាំងផលិតទឹកស្អាតមួយកន្លែង។ ចំណែកប្រព័ន្ធធារាសាស្ត្រវិញ ក្នុងស្រុកនេះអត់មាន សោះតែម្តង។ មានប្រព័ន្ធធារាសាស្ត្រធំមួយកន្លែង ដែលកសាងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យនោះ ត្រូវបានពលរដ្ឋធ្វើកសិកម្មទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមអោយ។

ទី៣.ត្រូវការបណ្តាញអគ្គិសនី។ ក្នុងឃុំចំរើននៃស្រុកនេះ មានភ្លើងអគ្គិសនីផលិតដោយបញ្ចុះម៉ាស៊ីន របស់អាជីវករដំបូងនៅឆ្នាំ២០១២ ។ លុះដល់ឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ ទើបមានបណ្តាញអគ្គិសនីដោយខ្សែបញ្ជូនចរន្តអនុវត្ត ដោយសេវាករឯកជនភ្ជាប់មកប្រជុំជនស្រុក និងទៅប្រជុំជនឃុំ២។ ឯឃុំណាស់ ពុំទាន់ភ្ជាប់នៅឡើយ ដោយប្រើភ្លើងបញ្ចុះម៉ាស៊ីន ។ តម្លៃភ្លើងអគ្គិសនីនៅ ប្រជុំជនស្រុកថ្លៃ១.១០០ រៀលក្នុងមួយគីឡូវ៉ាត់ និងនៅបណ្តាឃុំថ្លៃ ៣.១០០រៀលក្នុងមួយគីឡូវ៉ាត់។

ទី៤.ត្រូវការសាលារៀន និងការបណ្តុះបណ្តាល ។ ក្នុងស្រុកនេះ កន្លែងមកបានទទួលអគារសិក្សាពីរដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាលរដ្ឋាភិបាលស៊ុយអែត ធនាគារ

អភិវឌ្ឍន៍សប្បុរសជន និងសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការអប់រំធនធានមនុស្សសំដៅការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចការតែប្រសើរឡើង។ ក្នុងនោះអគារសិក្សាដែលកសាងដោយ : ១. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ីន រ៉ានី ហ៊ុនសែន អគារបេតុង២ខ្នងស្មើ ១២បន្ទប់ អគារឈើ ២ខ្នង ស្មើ៦បន្ទប់។ ២. ឧ.ឧត្តម វ៉ាន់ ហ៊ុន សែន និងលោកជំទាវ អគារបេតុង១ខ្នងស្មើ៥បន្ទប់។ ៣.ឧ.ឧ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អគារឈើ១ខ្នងស្មើ៣បន្ទប់។ ៤.សប្បុរសជនកូរ៉េខាងត្បូង អគារបេតុង ៣ខ្នង ស្មើ ១២បន្ទប់ ។ ៥.ប្រជាសហគមន៍ អគារ១០ខ្នងស្មើ២៨បន្ទប់។ ៦.គម្រោងកម្មវិធីសិលាខេត្តព្រះវិហារ អគារឈើ២ខ្នងស្មើ ៤បន្ទប់។ ៧. អង្គការសង្គ្រោះកុមារ(SC) អគារបេតុង ៥ខ្នង ស្មើ២៤បន្ទប់។ ៨.គម្រោង ADB/FPR អគារឈើ ១០ខ្នង ស្មើ២១បន្ទប់។ ៩.គម្រោងពង្រីកការគាំទ្រវិស័យអប់រំ ESSUAP អគារបេតុង ១០ខ្នងស្មើ៥០បន្ទប់ ។ ១០.គម្រោងអភិវឌ្ឍន៍វិស័យអប់រំទី១ អគារ បេតុង ៥ខ្នងស្មើ២២បន្ទប់។ ១១.គម្រោងវិស័យអប់រំទី២ អគារបេតុង ៥ខ្នងស្មើ២២បន្ទប់។ ១២.គម្រោងអភិវឌ្ឍន៍វិស័យអប់រំទី៣ អគារបេតុង១ខ្នងស្មើ៥បន្ទប់។ សរុបអគារបេតុង ២៩ខ្នងស្មើ ១២២ បន្ទប់, អគារឈើ ២ខ្នងស្មើ ៦២បន្ទប់។ ក្នុងស្រុកនេះ មានវិទ្យាល័យមួយកន្លែងនៅឃុំចំរើនមានអនុវិទ្យាល័យ បឋមសិក្សានៅគ្រប់ឃុំ។ មានសាលាមត្តេយ្យសហគមន៍មួយចំនួន មានសាលាឯកជនតិចតួច។

ទី៥.តម្រូវការមណ្ឌលសុខភាព។ សេវាសុខភាព ដែលក្នុងនោះទូទាំងស្រុក បើគិត

ពីរបាយអត្រាប្រជាពលរដ្ឋប៉ុណ្ណោះ ទើបមានមណ្ឌលសុខភាពមួយកន្លែង នៅឃុំចំរើន និងប៉ុស្តិ៍សុខភាពពីរទៀតនៅឃុំស្មៅ និងរណសិរ្ស។ ឯគ្រូពេទ្យនិងគិលានុបដ្ឋាក៏នៅមានតិចតួច ។ ដូច្នេះពលរដ្ឋស្នើសុំអាជ្ញាធរ ជំនាញសុខាភិបាលនិងដៃគូអភិវឌ្ឍន៍ជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងអរូបវន្តបម្រើឲ្យវិស័យនេះ។ ទោះជាយ៉ាងណាក្នុងស្រុក ក៏បំបាត់បាននូវពេទ្យក្រៅក្របខណ្ឌ ឬពេទ្យបូរាណ ដែលខុសច្បាប់ដោយជំនាញបាននាមកបណ្តុះបណ្តាលនិងធ្វើបច្ចុប្បន្នភាពជាប្រចាំហើយ។

ទី៦.តម្រូវការវិស័យកសិកម្ម ។ លើផ្ទៃដីបង្កើនផលដូចខាងលើឃើញថា មានចំនួនមិនទាន់ឆ្លើយតបសេចក្តីត្រូវការ នៃការអភិវឌ្ឍនៅឡើយ ។ដូច្នេះ ចាំបាច់ផ្អែកពាក់ព័ន្ធត្រូវជំរុញការពង្រីកផ្ទៃដីដាំដុះតែក៏មិនត្រូវបង្កឲ្យមានការរានទន្ទ្រានដីរដ្ឋ រុករានកាប់បំផ្លាញផ្ទៃដីព្រៃឈើនិងដីការពារបរិស្ថាននោះដែរ។

នៅស្រុកនេះ ដំណាំអាទិភាពទី ១គឺដំឡូងមី សណ្តែកស្បែង ដែលអាជ្ញាធរនិងជំនាញបានជំរុញ, គាំពារ និងជួយរកទីផ្សារបាន ។ បន្ទាប់មកគឺដំណាំកៅស៊ូ ដែលមានឯកជនដាំដុះនិងផលិតតាំងពីឆ្នាំ២០១២ ហើយមានរោចក្រក្របកៅស៊ូមួយកន្លែង។

ចំពោះដំណាំស្បៀងវិញ ស្រូវនិងឈើហូបផ្លែ ដំណាំបន្លែបន្លាមួយចំនួន ទោះបីប្រជាភូមិករ បានប្តូរវិធានបច្ចេកទេសប្រើពូជបច្ចេកទេសដោយគ្រឿងយន្ត និងផលិតដើម្បីហូប និងដើម្បីលក់ដូរក៏ដោយក៏គេកត់សម្គាល់ថា កសិកររក្សាបាននូវទម្លាប់មិនទាន់ប្រើប្រាស់ថ្នាំនិងជីគីមីនៅឡើយ ។ គឺធ្វើស្រូវសរីរាង្គដែលទិន្នផលស្រូវជាមធ្យម

បានត្រឹម ១,៣១ ទៅ ១,៥ តោនក្នុងហិកតា ។ ឧទាហរណ៍ ឆ្នាំ២០១៧ កន្លែងទៅផ្ទៃដី ដំណាំស្រូវ៥.២៥២ហិកតា ប្រមូលផលបាន ១.៣៩៨,៩៩៧តោន។ ដំណាំស្រូវសរីរាង្គ របស់សហគមន៍កសិកម្មមាន ២កន្លែង គឺ សហគមន៍កសិកម្មរណសិរ្សព្រះខ័នអភិវឌ្ឍន៍ និងសហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍ ។

ទោះជាទិន្នផលមិនបានទទួលច្រើនក្តី ប៉ុន្តែបញ្ហាប្រឈមខ្លះស្បៀង លែងចោទ ជាបញ្ហាទៀតហើយ។ កន្លែងទៅនិងចំពោះ មុខមន្ត្រីជំនាញកសិកម្ម និងអង្គការដៃគូ អភិវឌ្ឍន៍មានអង្គការ DPA, OXFAM, World Vision, គម្រោងបន្សំទៅនឹងបម្រែបម្រួល អាកាសធាតុ(ASPRI), CARITAS ...បាន ចុះបង្រៀនស្រែកសិករ ស្តីពីការធ្វើស្រែ បង្ហាញ ដំណាំស្រូវពូជថ្មីថ្មីនិងពូជប្រពៃណី ដែលបានទិន្នផលខ្ពស់ដូចជា ពូជផ្ការមៀត ផ្កាខ្ចី ផ្កាម្លិះ រំដួល និងបង្កើតសហគមន៍ កសិកម្មទាំង៥ឃុំ ជួយគ្នាលើការដាំដុះនិង ចិញ្ចឹមសត្វ ចិញ្ចឹមត្រី អន្ទង់ កង្កែប។

ប្រជាជនជឿជាក់លើការដឹកនាំ:

លោក រស់ ហេង បានរំលឹកថា ពីដើម មកស្រុកសង្ក្រាន្តមានឈ្មោះល្បី និងសម្បត្តិ ធម្មជាតិគឺជីក្រហមអំណោយផលសម្រាប់ ដំណាំកសិឧស្សាហកម្ម មានកៅស៊ូ សណ្តែក សៀង ដំឡូងមី ឈើហូបផ្លែមាន ទុរ ខ្នុរ ល្មុត ស្វាយ មៀន តាងើន បំពេញរាជ្យ និងមានដំណាំរួមផ្សំផ្សេងៗ។ មានដឹកនាំ ដែលមានជីវជាតិសម្រាប់ដំណាំស្រូវ ។ មានផ្ទៃដីព្រៃឈើ និងដីការពារបរិស្ថាន ដូចជា ផ្នែកនៃតំបន់ការពារបឹងពែរ, ផ្នែកនៃ ដងក្អែង, សហគមន៍ព្រៃឈើនានា។

ស្រុកមានប្រាសាទបូរាណ កសាងចុង ស.វទី១១ គឺប្រាសាទព្រះខ័នកំពង់ស្វាយ ដ៏ធំទូលាយស្ថិតនៅឃុំរណសិរ្សដែលមាន ចម្ងាយជាង ៣០គ.ម ពីទីប្រជុំស្រុកឬ ចម្ងាយ ១០០គ.មខាងជើងប្រាសាទអង្គរវត្ត ខេត្តសៀមរាប ៥០គ.ម ខាងកើតប្រាសាទ កោះកេរ អតីតទីក្រុងបូរាណខ្មែរ។ មាន រមណីយដ្ឋានធម្មជាតិបែបសាសនា និង វប្បធម៌នៅវត្ត ៣ដុំលើក្អែងក្នុងឃុំអាង ជាដើម។

សំខាន់មួយទៀត ថ្វីត្បិតស្រុកនេះនៅ ដាច់ស្រយាលនិងភូមិជនជាតិខ្មែរ ក៏អ្នក ស្រុកភូមិដែលជាជនជាតិខ្មែរដើម មាន ប្រពៃណីល្អស្អាតស្អំ សុចរិតទៀងត្រង់ ហើយ មានជំហរទស្សនៈ ជឿជាក់ ដើរតាមនិង

ពូតដៃវេញធ្លុងនៅជាមួយអាជ្ញាធរ នៃរាជ- រដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជន កម្ពុជា តាំងពីដើមរហូតមក។

ជាក់ស្តែងក្រោយ បោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី២ មិថុនា ឆ្នាំ ២០១៧ ក្នុង ចំណោម ៥ឃុំ គណបក្សប្រជាជនកម្ពុជា កាន់កាប់អាសនៈក្រុមប្រឹក្សាឃុំ ២៥លើ ៣៥។ ជាមេឃុំ ៤ឃុំ និងជំទប់ ៤ឃុំ។ ក្នុង នោះក្រោយធ្វើបច្ចុប្បន្នភាព បញ្ជីគ្រួសារ បក្ស ចំណោមពលរដ្ឋសរុប ៥.២៦១គ្រួសារ មនុស្សរាយចំនួន១៩.៨៥៦នាក់(ស្រី៩.៩៩៩ នាក់), អាយុ ១៨ឆ្នាំឡើង ៦.៥៧៥នាក់ មានគ្រួសារ គណបក្សប្រជាជនកម្ពុជា ៣.៤៥៣គ្រួសារលើ ៦.៥៧៥គ្រួសារ ។ សមាជិកគណបក្សប្រជាជនកម្ពុជា មាន ៧.៦៥៥នាក់ (ស្រី៣.៩៨៩នាក់)។

អ្នកស្រី សោម សុខុម មេឃុំចំរើនបាន និយាយថា: មូលហេតុចម្បង ដែលបងប្អូន ប្រជាពលរដ្ឋបន្តជឿជាក់គាំទ្រ និងនៅ ជាមួយគណបក្សប្រជាជនកម្ពុជា គឺក្រោម ការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ បានរស់នៅរួមសុខ រួមទុក្ខជាមួយប្រជាជននិង បានឆ្លើយតប សំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។ ផ្តល់ភាពកក់ក្តៅ ទាំងការស្តារអភិវឌ្ឍន៍ ទាំង ភូមិឃុំមានសុវត្ថិភាព ទាំងដំណោះស្រាយ ផ្សេងៗជាក់ស្តែងដោយមិនសន្យាខ្យល់ដូច បក្សដទៃ។

ចំណែកលោក វ៉ា សេដ្ឋា បានបន្ថែមថា ក្រោមការដឹកនាំលើផ្លូវត្រូវនិងមាត់គោល- នយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុង ក្របខណ្ឌទូទាំងប្រទេស, ខេត្ត និងដោយ ឡែកស្រុកសង្ក្រាន្តបានទទួលផល ដ៏ធំធេង ហើយបាននិង កំពុងប្រែប្រួល រីកចម្រើន ឈានឡើងជាលំដាប់។

នោះមក ពីការផ្សារ ភ្ជាប់នូវខ្លឹមសារ ទ្រឹស្តី គោល នយោបាយ ល្អ ទស្សនវិស័យ និង ការដឹកនាំ ណែនាំ ចង្អុលបង្ហាញ ពីមន្ត្រី ថ្នាក់ដឹកនាំ គ្រប់ល- ដាប់ថ្នាក់គ្រប់ជំនាញ។ មន្ត្រី និងសមាជិក គណបក្ស មូលដ្ឋាន ក៏មានសីលធម៌ គុណ

សម្បត្តិ អនុវត្ត ល្អ និងរហ័សឆ្លើយតប សំណូមពរពលរដ្ឋ ទើបពលរដ្ឋបន្តជឿ- ជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ។

លទ្ធផល និងការងាយកម្លៃ :

លោក ជាន់ សាមន្តា អនុប្រធានក្រុម ការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្ត ព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលគណបក្ស ចុះជួយស្រុកសង្ក្រាន្ត ថ្មីមានប្រសាសន៍ថា ទន្ទឹមនឹងមានគោល- នយោបាយច្បាស់លាស់ត្រឹមត្រូវ និងរស់រវើក នោះ គឺនៅមានការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា។ ប្រការនេះជា មូលហេតុនៃការរក្សានិងពង្រឹងបានប្រៀប ខ្លាំងប្រៀបឈ្នះ នៅស្រុកសង្ក្រាន្តថ្មី។ ថ្នាក់ ដឹកនាំក្រុមការងារ និងមន្ត្រីគណបក្សគ្រប់ ថ្នាក់បានស្គាល់និងអនុវត្តបានល្អតាមតួនាទី ភារកិច្ច ហើយបានធ្វើបន្ទាន់បន្តបន្ទាប់ ចំពោះមុខ និងទៅខាងមុខ។ ចំពោះមុខ លោក ជាន់ សាមន្តា បានពន្លេចអភិក្រម សំខាន់មួយក្នុងចំណោម២ របស់សម្តេច តេជោ ហ៊ុន សែន បានដាក់ចេញនោះ គឺចំណុចរះកាត់ ដែលត្រូវរះកាត់ចេញនូវ មន្ត្រីឬបុគ្គលគណបក្ស ឬជាមន្ត្រីអាជ្ញាធរ ដែនដីសមត្ថកិច្ចកងកម្លាំងណាមួយ ដែល ធ្វើឲ្យបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ, ធ្វើឲ្យបាត់បង់ប្រជាប្រិយភាព រាជរដ្ឋាភិបាល និងប្រជាប្រិយភាព គណបក្សប្រជាជន កម្ពុជា។ ដូច្នេះមន្ត្រីត្រូវតែបន្តធ្វើល្អ និង បម្រើពលរដ្ឋដោយទន់ភ័ន់ រហ័សបំផុត ដោយបន្តឆ្លើយតបនូវ អាទិភាពដូចខាង លើដែលពលរដ្ឋត្រូវការ និងដែលអាជ្ញាធរ និងសមត្ថកិច្ចបានជ្រើសរើស ដាក់ផែនការ និងអនុវត្តនោះ ។



ដំណាំកៅស៊ូនៅឃុំរណសិរ្ស ស្រុកសង្ក្រាន្ត



ចង់ឲ្យបេះដូងកូនក្នុងផ្ទៃមានសុខភាពល្អ ម្តាយគួរតែមានរបបអាហារ



យើងទាំងអស់គ្នាសុទ្ធតែដឹងអំពី សារសំខាន់នៃអាហារមានជីវជាតិក្នុងពេលមានផ្ទៃពោះ។ របបអាហាររបស់ម្តាយ គឺជាប្រភពជីវជាតិតែមួយគត់សម្រាប់ទារក។ ការញ៉ាំអាហារបានត្រឹមត្រូវនឹងប្រាកដថា កូនមានសុខភាពល្អដែរ។

របបអាហារសម្រាប់ម្តាយ ដែលផ្តល់សុខភាពល្អ ហើយទំនងជាមិនសូវធ្វើឲ្យកូនកើតមកមានជំងឺបេះដូងខូចទ្រង់ទ្រាយពីកំណើត (Congenital Heart Defects) ឡើយ ។ សម្រាប់ស្ត្រី ដែលស្ថិតក្នុងរបបអាហារមានគុណភាពល្អ ២៥% គឺមានការថយចុះនឹងការកើតកូនមកមានជំងឺបេះដូងខូចទ្រង់ទ្រាយ ពីកំណើត ទាបជាងស្ត្រីដែលញ៉ាំអាហារមានគុណភាពល្អតិចជាង ២៥%។

គេបានរកឃើញថា របបអាហារ ដែលផ្តល់សុខភាព ល្អមាន

ជាប់ទាក់ទង នឹងការ ថយចុះជំងឺបេះដូង ពីកំណើត Tetralogy of Fallot រហូតដល់ ៣៧%។ ជំងឺនេះគឺជាភាពមិនធម្មតាដ៏ស្មុគស្មាញមួយ ដែលនាំឲ្យកង្វះអុកស៊ីសែនខ្លាំងក្នុងឈាម ។ របបអាហារមានជីវជាតិក៏អាចបន្ថយការប្រឈម នឹងជំងឺបេះដូងប្រហោងផងដែរ។

ការញ៉ាំអាហារផ្តល់សុខភាព អាចបន្ថយការប្រឈមនឹងជំងឺបេះដូងខូចទ្រង់ទ្រាយពីកំណើត លើទារកទើបនឹងកើតបាន ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់របបអាហារផ្តល់សុខភាពក្នុងពេលមានផ្ទៃពោះ៖

- ចូរញ៉ាំអាហារគ្រប់ប្រភេទពេញមួយថ្ងៃ
- ចូរញ៉ាំផ្លែឈើ យ៉ាងហោចណាស់ ២ ទៅ ៤ ពេលក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ
- ចូរញ៉ាំបន្លែចាប់ពី ៤ ពេល ឡើងទៅជារៀងរាល់ថ្ងៃ
- របបអាហារគួរតែមាន ជាតិសរសៃ ដែលសម្បូរជាតិ ប្រូតេអ៊ីន ដូចជា សាច់បក្សី ត្រី និងស៊ុត
- ចូរញ៉ាំសាច់ដែលគ្មានខ្លាញ់ និងសាច់បក្សី
- សម្រាប់អ្នកញ៉ាំអាហារបូសវិញ ចូរប្រើសរសៃស្រាប់ ធញ្ញជាតិ និងផលិតផលធ្វើពីសណ្តែកសៀង ព្រោះជាប្រភពដ៏អស្ចារ្យនៃជាតិប្រូតេអ៊ីន
- ចូរញ៉ាំគ្រាប់ធញ្ញតិពី ៦ ទៅ ១១ ពេលជាប្រចាំថ្ងៃ
- សម្រាប់ផលិតផលធ្វើពីទឹកដោះគោវិញគួរតែមានយ៉ាងហោចណាស់ ៤ ពេលក្នុងមួយថ្ងៃដែរ
- ចូរតមអាហារណាដែលមិនមានកាឡូរី
- ចូរញ៉ាំអាហារសម្រន់ណាដែលមានជីវជាតិត្រឹមត្រូវ ។



សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព

សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**

ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ



រដ្ឋប្បវេណី

១. ឆ្នាំនេះចម្លែកជាងឆ្នាំចាស់
អាសាសន៍គ្រប់គ្រង ឆ្នាំថ្មីៗ
២. ស្រណោះស្រុកស្រែ ខែច្រូតកាត់
គ្រប់គ្រងខាន ខកនិរន្ត
៣. អ្នកខ្លះក្រសួលចូលចំបើង
យាយតាចាស់ទុំ ចេះលកលែ
៤. គ្រូជាក់ខ្លាំងពេក ដេកមិនបាន
ខ្លាំងពូកែ ខ្លាំងឯកស្រែកឥតល្អ
៥. អត្រាក្រទឹកជោរ ជាបាតុភូត
ជាសំនេរជន ទាំងប្រុសស្រី
៦. អ្នកខ្លះខ្លួនចាញ់រងខ្លាំង
រង់ចាំថ្ងៃរះ ខ្ពស់សិនរាំ
៧. វាលស្រែ អ្វីអស់ស្លូតស្រៀង
ឆ្លើយឆ្លងផ្តោះផ្តងគ្នាទៅមក
៨. ឯណោះគ្នាតិច ក្រុមគ្រួសារ
ច្រូតកាត់បង្ខំ មាំហំហែ
៩. ថ្ងៃក្រអែសម្រាករៀបចំបាយ
អន្តរាគមន៍ក្រឡើងឆ្ងាយផ្កាស្លា
១០. ឆ្ងាយអើយឆ្ងាយអើយឆ្ងាយកន្លង
ឯសម្លាហោះ អស់មិនខឹង
១១. ហ្នៈហ្នៈហ្នៈកុមារខុស្សាហ៍ប្លែក
បង្កកហាហៅគ្នាក្នុងៗ
១២. បច្ចេកវិជ្ជា នាសព្វថ្ងៃ
ម៉ាស៊ីនត្រួតបូកបាយប្រញឹក

អំពូច្ចៈយ៉ាងក្រាស់ ជាសំដែងដ៏
កសិករក្រសួល រំងេងរោ ។
សន្សើមសាត់ ពេញមេឃ
គ្រប់គ្នាឃ្លុំក្លាយ រុញជើងដៃ ។
ខ្លះទៀតច្រកជើងចូលបាវធ្ម
កែច្នៃជើងក្រាន ដាក់ក្រោមគ្រែ ។
សម្រាន្តស្តាប់សំឡេងខ្លាំងខ្លែង
ពីពោះបំពេញពេញក្រី ។
អាត់កហើបតូច ដោយខ្លី
កុំទ្រមកអី ក្រោកធ្វើការ ។
ដុតភ្នក់ភ្លើងអាំងអត់ទៅណា
រងាផ្កាចារ និងផ្កាគ ។
ដេញចាប់ស្រែកច្រៀងបទបន្ទូល
ក្អាកក្អាយរីករ សប្បាយរីករ ។
គ្នាច្រើនត្រៀមត្រាប្រាស់ដៃ
និស្ស័យតស៊ូ ឥតហ្នឹងសៅ ។
មិនហត់នឿយណាយឆ្ងាយគោលដៅ
ស្មោះត្រង់ក្តៅៗ ឆ្ងាយដល់ម្លឹង ។
កូនអង្គុលខ្លាំងខ្លីលឿង
ប្រហុកផ្កាស្រស់បន្លែច្រូង ។
ជើងរត់មាត់ស្រែកបង្កើតខ្លាំង
នៃជីវិតអាជីវកម្មខ្លាំងទឹក ។
វិទ្យុនិរន្តរ៍ក្រហូសក្តិនិក
ច្រកបាវសន្ធឹករូបរាងហោង ។

ដោយលោក. លីម ណាំ



ដេកលក់ស្រួល

ថ្ងៃនេះ អ្នកស្រី កេង បាន
ចូលរួមសួរសុខទុក្ខលោក កម
ដែលមានទោស ដោយបាន
ប្រព្រឹត្តអំពើពុករលួយ ៖
- ឥឡូវនៅទីនេះ បងរឹតតែ
ពិបាកសម្រាន្តជាងកាល នៅផ្ទះ

ទៅទៀតមែនទេ ?

- អត់ទេ...មកនៅទីនេះ បងដេកលក់ស្រួលណាស់ !
- អ្នក...ម៉េចអីចឹងទៅវិញ ? កាលនៅផ្ទះយើងមានគ្រែ មាន
ពូកស្អាតបាត ហើយថែមទាំងមានម៉ាស៊ីនត្រជាក់ទៀតផង បងនៅ

តែពិបាកសម្រាន្តលក់ៗ យប់ខ្លះបងប្រែខ្លួនចុះឡើងទល់ភ្លឺ អត់
សម្រាន្តបានមួយស្រឡោតណាសោះ ។ ហេតុអី មកនៅក្នុងមន្ទីរ
ឃុំយ៉ាង បងបែរជាសម្រាន្តលក់ស្រួលទៅវិញ ?

- អូនមិនដឹងទេឬ ? កាលនៅផ្ទះយើង បងផ្អើលគ្រប់នាទី ព្រោះ
ខ្លាចត្រូវចាប់ខ្លួន ។ តែឥឡូវលែងខ្លាចត្រូវចាប់ខ្លួនទៀតហើយ។
ហេតុនេះ ទើបបងដេកលក់ស្រួល ។

កុំពិបាកពេក

ព្រឹកនេះ លោក ស្វិត និយាយប្រាប់អ្នកស្រីម៉ាប់ ៖

- ថ្ងៃអាទិត្យនេះ យើងផ្អាកដើរលេងមួយថ្ងៃសិនចុះ ព្រោះប្រាំង
ឡានដាច់អស់ហើយ !

ឮដូច្នេះ អ្នកស្រី ម៉ាប់ សើចកញ្ឆឹកតប៖

- មិនអីទេ បងកុំពិបាកពេក ។ ម្សិលមិញត្រូវទាយប្រាប់ខ្ញុំថា
បងនឹងខ្ញុំរស់នៅជាមួយគ្នា រហូតដល់អាយុ ៩០ឆ្នាំឯណោះ ។

ជំហួសហេតុ

បុរសម្នាក់ដើរចូលទីស្នាក់ការកាសែត សុំចុះផ្សាយរកផ្តែ ដែល
បាត់ពីផ្ទះ។ គាត់ប្រាប់អ្នកទទួលខុសត្រូវផ្នែកពាណិជ្ជកម្មឲ្យចុះផ្សាយ
តាមសំដីគាត់ថា៖ "បើបងប្អូនណាមកផ្តែរបស់ប្រពន្ធខ្ញុំឃើញ ហើយ
យកទៅប្រគល់ឲ្យដល់ផ្ទះ ដែលខ្ញុំនិងប្រពន្ធកំពុងរស់នៅខ្ញុំនឹង
ជូនសគុណ១០ ម៉ឺនដុល្លារអាមេរិក។"

អ្នកទទួលខុសត្រូវផ្នែកពាណិជ្ជកម្មប្រចាំកាសែត បើកភ្នែកធំៗ
សួរ ?

- អេហ៍...លោកមិនដឹងថា ទោះជាសត្វផ្តែប្រភេទណាក៏ដោយ
ជូនសគុណដល់ទៅ១០ ម៉ឺនដុល្លារ គឺជាការចំណាយ ជំហួសហេតុ
ទេឬ ?

- អូហ្ន...សូមលោកកុំបារម្ភចំពោះរឿងហ្នឹង តាមពិតផ្តែនោះ
ខ្ញុំជ្រមុជទឹកស្លាប់បាត់ទៅហើយ ខ្ញុំផ្សាយយ៉ាងនេះ គ្រាន់តែ ដើម្បី
កុំឲ្យប្រពន្ធខ្ញុំសង្ស័យលើខ្ញុំ ហើយនាងកាន់តែរត់បិទភ្នែកចំពោះខ្ញុំ
តើ! ។

គ្នាជំនួសក៏បាន

ពេលបានជួបគ្នានាយ សែន សួរនាយ សែន ជាមិត្តៈ

- អេហ៍ សែន ឯងមានជាប់ប្រាក់មកតាមខ្លួនច្រើនទេ ?
- អើ មានច្រើនគួរសមដែរ តើឯងត្រូវការខ្ចីប៉ុន្មាន ?
- បើអីចឹង ឲ្យខ្ចីប្រាក់ប្រាំម៉ឺនរៀលសិនមក បើថ្ងៃទៀតសងវិញ ។
- តើឯងយកប្រាក់នេះទៅធ្វើស្តី ?
- គឺគ្នាត្រូវការប៉ាវសង្សារ ញ៉ាគុយទាវមួយពេលហ្នឹងណា ។

ឮដូច្នេះនាយ សែន ទ្រឹងបន្តិចទើបឆ្លើយ៖

- ណើយអីចេះចុះៗ រឿងហ្នឹងទុកគ្នាធ្វើជំនួសឯងចុះ។ គ្នានាំ
សង្សាររបស់ឯងទៅញ៉ាគុយទាវមួយពេលរួចបើថ្ងៃទៀត សឹមឯង
យកប្រាក់ប្អូនម៉ឺនរៀលមកសងគ្នាវិញចុះ ។

អ្នកឧបត្ថម្ភ ឈ្មោះ ប្រជាជន លេខ ២០១

១-	លោកជំទាវ	ម៉ែន	សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ	តែ	គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងាររចនាខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ	អ៊ុក	វ៉ាហ៊ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ	ជ័រ	ចាន់តូ	ប្រធានគណៈកម្មាធិការនៃគណបក្សធនាគារជាតិ	៤០០.០០០ រ
៥-	ឯ.ឧ	អុន	ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៦-	ឯ.ឧ	ចេច	សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៧-	ឯ.ឧ	ធីន	សុវណ្ណ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
៨-	ឯ.ឧ	ហ៊ុន	ឈន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៩-	ឯ.ឧ	ថេរ	ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១០-	ឯ.ឧ	អ៊ុក	សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១១-	ឯ.ឧ	គង់	ច័ន្ទ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១២-	ឯ.ឧ	អ៊ុក	សារាច្ឆ	ប្រធានគណៈកម្មាធិការគណបក្សអាជ្ញាធរសវនកម្មជាតិ	១០០ ដុល្លារ
១៣-	ឯ.ឧ	លន់	លីម៉ែន	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១៤-	ឯ.ឧ	អូស្តាន	ហាស្តាន	ប្រធានគណៈចលនាសាសនិកកសិកម្មនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៥-	ឯ.ឧ	សរ	ម៉ីរ៉េ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៦-	ឯ.ឧ	ធី	សុខាភិបាល	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៧-	ឯ.ឧ	ម៉ែន	ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៨-	ឯ.ឧ	ម៉ែន	ម៉ែន	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៩-	ឯ.ឧ	យុ	គីរីយុ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះរដ្ឋរាជធានីភ្នំពេញ	១០០ ដុល្លារ
២០-	ឯ.ឧ	ហេង	សុរ	អគ្គនាយកនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
២១-	គណៈកម្មាធិការ ក៧១				៤០០.០០០ រ
២២-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង				១០០ ដុល្លារ
២៣-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប				១០០ ដុល្លារ
២៤-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ				១០០ ដុល្លារ
២៥-	គណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់				៥០ ដុល្លារ
២៦-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ				៥០ ដុល្លារ
២៧-	គណៈកម្មាធិការគណបក្សខេត្តកំពត				៥០ ដុល្លារ
២៨-	គណៈកម្មាធិការគណបក្សក្រសួងចរាចរណ៍ និងទឹកដីស្រែ				២០០.០០០ រ
២៩-	ឯ.ឧ	លីម	គាតហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
៣០-	ឯ.ឧ	ម៉ែន	ម៉ែន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៣១-	ឯ.ឧ	ថា	យ៉ាង	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
៣២-	ឯ.ឧ	ជុំ	យ៉ាង	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
៣៣-	ឯ.ឧ	ធី	យ៉ាង	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣៤-	ឯ.ឧ	ម៉ៅ	ម៉ែន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៥-	ឯ.ឧ	សុ	ជុំ	សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣៦-	ឯ.ឧ	ចាយ	ម៉ែន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣៧-	ឯ.ឧ	សុស	យ៉ាង	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៨-	ឯ.ឧ	នរ	រតនៈ	រដ្ឋលេខាធិការក្រសួងរដ្ឋបាល និងសាសនា	២០០.០០០ រ
៣៩-	ឯ.ឧ	យុន	វ៉ាង	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៤០-	ឯ.ឧ	ស្តេច	សុខ	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	២០០.០០០ រ
៤១-	ឯ.ឧ	នាយ	ម៉ែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៤២-	ឯ.ឧ	មុន	លីម	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៣-	ឯ.ឧ	សេច	ឈន	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៤-	ឯ.ឧ	សុខ	ម៉ែន	អនុប្រធានក្រុមការងាររចនាស្រុកព្រៃវែង និងប្រធានក្រុមការងាររចនាស្រុកព្រៃវែង	៥០ ដុល្លារ
៤៥-	ឯ.ឧបណ្តិត	ម៉ែន	ម៉ែន	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍	២០០.០០០ រ
៤៦-	ឯ.ឧ	ម៉ែន	សុខ	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤៧-	ឯ.ឧ	ឈន	ម៉ែន	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៤៨-	ឯ.ឧ	ធី	ម៉ែន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៩-	លោកជំទាវ	សុខ	សុខ		១០០.០០០ រ
៥០-	ឯ.ឧបណ្តិត	ម៉ែន	ម៉ែន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៥១-	លោកជំទាវ	ធី	ម៉ែន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥២-	ឯ.ឧ	ជុំ	ម៉ែន	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥៣-	ឯ.ឧ	ម៉ែន	ម៉ែន	អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥៤-	លោក	ហ៊ុន	សុខ	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥៥-	លោក	គឹម	ម៉ែន	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន ...	១០០.០០០ រ
៥៦-	លោក	ហ៊ុន	ម៉ែន	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ រ
៥៧-	ឯ.ឧ. ឧកញ៉ា	សុខ	សុខ	អនុប្រធានគណបក្សស្រុកកំពង់សិរី	២០ ដុល្លារ
៥៨-	ឯ.ឧ	សុខ	សុខ	អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៨០.០០០ រ

អ្នកឧបត្ថម្ភ ឥស្សនាធិ ប្រជាជន លេខ ២០១

៥៩-	ឯ.ឧ	អ៊ុន	ចាស់	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៦០-	ឯ.ឧ	ពត	ចាស់	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៦១-	ឯ.ឧ	ហេង	ចន្ទន្ត្រា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦២-	ឯ.ឧ	ស៊ីង	ចាស់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៣-	លោកជំទាវ	ស៊ី	ច័ន្ទថា		៥០.០០០ រ
៦៤-	ឯ.ឧ	ថា	ច័ន្ទ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៥-	ឧកញ៉ា	ទេព	ច័ន្ទ	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០ រ
៦៦-	លោក	អ៊ុន	រាត្រី	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៦៧-	លោក	អេង	សុភក្រ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៨-	ឯ.ឧ	ថេរ	ថេរ	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០ រ
៦៩-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាភ្នំពេញ				៤០.០០០ រ
៧០-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧១-	លោក	គឹម	សុវណ្ណ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧២-	ឯ.ឧ	ស៊ុន	ច័ន្ទ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៣-	ឯ.ឧ	ស៊ីង	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៧៤-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខណ្ឌសែនសុខ ភ្នំពេញ	៣០.០០០ រ
៧៥-	លោក	ចាស់	សុវណ្ណត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៦-	លោក	ឃុ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០ រ
៧៧-	កញ្ញា	គែវ	សុវត្ថា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០ រ
៧៨-	លោក	លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០ រ
៧៩-	លោក	ឈា	ប៊ុនឆ្មារ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨០-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨១-	លោក	លីម	ច័ន្ទ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៨២-	លោក	ឃ្មុន	សំរោង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៨៣-	លោក	ប៊ុន	ច័ន្ទ	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០ រ
៨៤-	លោក	អ៊ុន	សំរោង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៨៥-	លោក	គុច	ចាស់ធីត្យ	អាជ្ញាធរ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៨៦-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០ រ
៨៧-	ឯ.ឧ	ប៊ុន	សេង	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៨-	លោក	ចូន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៩-	លោក	ប៊ុន	ចន្ទឆ្មារ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩០-	លោក	ប៊ុន	ប្រស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩១-	លោក	សៅ	សម្បស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩២-	លោក	ឃីន	មុយសុខ	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០ រ
៩៣-	លោក	ឈុន	ប៊ុនឈឿន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៤-	លោក	ថេង	ប៊ុនគេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៥-	លោក	ស្វាយ	សុគន្ធិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៦-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៧-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៨-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៩-	លោក	សែម	សំណាង	អនុប្រធាននាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០០-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០១-	លោក	សុ	ជំនី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០២-	លោក	ហួត	ចាន់	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៣-	លោក	ធីម	ច័ន្ទរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៤-	លោក	ឧតុម	រៀងធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៦-	លោក	សរ	ច័ន្ទរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៧-	លោក	ឧតុម	សុដ្ឋារ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៨-	លោក	ខ្ញុំ	ឧតុរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៩-	លោក	ឈ្មោះ	ប៊ុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១០-	លោក	គេត	ចាស់សាវុធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១១-	លោក	ជីវ	សុខហេង	សមាជិកក្រុមការងារចុះខេត្ត កណ្តាល	១០.០០០ រ
១១២-	លោក	យស	ធីត	សមាជិកក្រុមការងារចុះស្រុកពោធិ៍សាត់ ខេត្តព្រៃវែង	១០.០០០ រ
១១៣-	លោក	ធីត	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍សាត់ ខេត្តព្រៃវែង	១០.០០០ រ
១១៤-	លោក	ធីត	គីរីត	សមាជិកក្រុមការងារចុះស្រុកបាត់ដំបង ខេត្តព្រៃវែង	១០.០០០ រ
១១៥-	លោក	ឈាង	សុវណ្ណារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០ រ



រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីបម៉ូ អ៊ិនស៊ី ស៊ីមេន ខបភីអេសិន (CMIC)
ស្ថិតនៅស្រុកបន្ទាយមាន ខេត្តកំពត សង្កាត់ថ្មបាំង ខេត្តក្រចេះ ឆ្នាំ២០១៨

